



ព្រឹទ្ធសភា

SENATE MAGAZINE

ឧបសគ្គ

ប្រចាំខែកញ្ញា



លេខ ២២៧ ឆ្នាំទី១៩ ព.ស ២៥៦៣ គ.ស ២០១៩
Issue 227 Volume 19 BC 2563 BE 2019

សកម្មភាពថ្នាក់ដឹកនាំ

- សម្តេចប្រមុខរដ្ឋស្តីទីទទួលជួបសវនាការជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ១
- សម្តេចប្រមុខរដ្ឋស្តីទីទទួលជួបសវនាការជាមួយនឹងនាយករដ្ឋមន្ត្រី
នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ៤
- សម្តេចប្រមុខរដ្ឋស្តីទី ទទួលសារតាំងពីឯកអគ្គរាជទូតជប៉ុន ៧
- ព្រឹទ្ធសភារៀបចំវេទិកាស្តីពី ការអនុវត្តវិកាថ្នាក់ក្រោមជាតិ ក្នុងការអភិវឌ្ឍមូលដ្ឋាន ដើម្បីបម្រើសេវាជូន
ប្រជាពលរដ្ឋប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព ៩
- សកម្មភាពថ្នាក់ដឹកនាំព្រឹទ្ធសភាជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ១១



សកម្មភាពគណៈកម្មការ

- គណៈកម្មការទី១ព្រឹទ្ធសភាចុះឈ្វេងយល់អំពី ការអនុវត្តសិទ្ធិមនុស្ស នៅខេត្ត
ព្រះសីហនុ និងខេត្តកោះកុង ១៤
- គណៈកម្មការទី២ព្រឹទ្ធសភាចុះឈ្វេងយល់អំពី ការអនុវត្តវិកាការអភិវឌ្ឍមូលដ្ឋាន
និងការផ្តល់សេវាសាធារណៈ នៅខេត្តបន្ទាយមានជ័យ ១៦
- គណៈកម្មការទី៥ព្រឹទ្ធសភាចុះឈ្វេងយល់អំពី ការអនុវត្តច្បាប់អន្តរប្រទេស និងការផ្សព្វផ្សាយព័ត៌មាន
នៅខេត្តសៀមរាប ១៨
- គណៈកម្មការទី៦ព្រឹទ្ធសភាចុះឈ្វេងយល់អំពី ការអនុវត្តច្បាប់ និងការដោះស្រាយវិវាទក្នុង និងក្រៅប្រព័ន្ធ
តុលាការ នៅភូមិភាគទី៥ ២០
- គណៈកម្មការទី៧ព្រឹទ្ធសភាចុះឈ្វេងយល់ និងប្រមូលព័ត៌មាន ទាក់ទងនឹងវិស័យជាសមត្ថកិច្ចរបស់ខ្លួន
នៅខេត្តសៀមរាប ២២
- គណៈកម្មការទី៨ព្រឹទ្ធសភាចុះឈ្វេងយល់អំពី វិស័យពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ខ្លួន នៅខេត្តព្រះវិហារ
និងខេត្តសៀមរាប ២៤
- គណៈកម្មការទី៩ព្រឹទ្ធសភាចុះឈ្វេងយល់អំពី វិស័យពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ខ្លួន នៅខេត្តពោធិ៍សាត់ ២៦
- គណៈកម្មការទី១០ព្រឹទ្ធសភាចុះឈ្វេងយល់អំពី ការអនុវត្តច្បាប់ប្រឆាំងអំពើពុករលួយ នៅខេត្តព្រះវិហារ
និងខេត្តឧត្តរមានជ័យ ២៨
- សកម្មភាពគណៈកម្មការទាំង១០ព្រឹទ្ធសភាចូលរួមកិច្ចប្រជុំនានា ៣០
- ការងារទទួលពាក្យបណ្តឹង ៣១
- សមាជិកសមាជិកាព្រឹទ្ធសភាចុះបំពេញការងារនៅតាមបណ្តាភូមិភាគទាំង៨ ៣២
- សកម្មភាពសមាជិកព្រឹទ្ធសភាចូលរួមក្នុងពិធីផ្សេងៗ ៤៣
- សកម្មភាពសមាជិកព្រឹទ្ធសភាបំពេញបេសកកម្មក្រៅប្រទេស ៤៤



សកម្មភាពអគ្គលេខាធិការដ្ឋាន

- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា
និងកំណត់ទិសដៅការងារខែកញ្ញា ឆ្នាំ២០១៩ ៤៥
- ឯកឧត្តម អ៊ុំ សារីទ្ធ អញ្ជើញចូលរួមមហាសន្និបាតប្រចាំឆ្នាំនៃសមាគម
អគ្គលេខាធិការសភាប្រឹក្សាសាធារណៈ នៅប្រទេសបែលហ្ស៊ិក ៤៧
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាពង្រឹងសមត្ថភាពមន្ត្រីអមក្រុមនានារបស់ព្រឹទ្ធសភា លើជំនាញការសរសេរ
ការចត្តាប្រមាញ់ និងការផ្សព្វផ្សាយព័ត៌មាន ៤៦
- សកម្មភាពថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាចូលរួមកិច្ចប្រជុំ និងពិធីផ្សេងៗ ៤៨



អ្នកគ្រប់គ្រងទូទៅ
ឯកឧត្តម អ៊ុំ សារីទ្ធ

អ្នកសម្រួលខ្លឹមសារ
និងអក្ខរាវិរុទ្ធ

ឯកឧត្តម កែវ ចាន់ណា
ឯកឧត្តម សុខ វិទ្យុ
ឯកឧត្តម ជួន ណា
ឯកឧត្តម គឹម ពិសិដ្ឋ
លោក ជួន សុខធី
លោក កុក វ៉ៃ
លោកស្រី ទុំ បូជល

អ្នកគ្រប់គ្រងផ្ទាល់
លោក ទេព មករា

ក្រុមអ្នកយកព័ត៌មាន
ការិយាល័យព័ត៌មាន

ការិក្សាទូរ
លោក វ៉ាន់ ពិសិដ្ឋ
លោក ជុំ ច័ន្ទរតនា
កញ្ញា សុខ សុជាតា
លោក យ៉ុម ឌីនណា

ក្របមុខ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៦ នៅវត្តមុនីប្រសិទ្ធិវង្ស។
ក្របក្រោយ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ នៅឃុំកោះសូទិន ស្រុកកោះសូទិន
ខេត្តកំពង់ចាម។

អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា

វិចារប្បតិកម្ម មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (855 23)211441, 211442, 211443, ទូរសារ: (855 23)211446


E-mail : oumsarith.sgsenate@gmail.com

Website: www.senate.gov.kh

www.elibrary.senate.gov.kh

Facebook: www.facebook.com/senateofcambodia

សម្តេចប្រមុខរដ្ឋស្តីទីទទួលជួបសវនាការជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី



ឯកឧត្តមបណ្ឌិត មហាធា មហាម៉ាត់ និងសម្តេចវិបុលសេនាភក្តី សាយ ឈុំ


នាព្រឹកថ្ងៃអង្គារ ទី៣ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ១១:០០នាទី នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសវនាការជាមួយនឹងឯកឧត្តមបណ្ឌិត **មហា- ធា មហាម៉ាត់** (Dr. Mahathir Mohamad) នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី ក្នុងឱកាសដែលឯកឧត្តមបណ្ឌិត ដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចជាផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងព្រះបរមនាម ព្រះករុណាព្រះបាទសម្តេចព្រះបរម- នាថ **នរោត្តម សីហមុនី** ព្រះមហាក្សត្រ នៃព្រះរាជាណា- ចក្រកម្ពុជា និងក្នុងនាមព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល កម្ពុជា សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** បានសម្តែងនូវ

សេចក្តីរីករាយ និងស្វាគមន៍ដ៏កក់ក្តៅចំពោះឯកឧត្តម នាយករដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ សម្តេចប្រមុខរដ្ឋស្តីទីបានពាំនាំនូវព្រះរាជបណ្តាំសួរសុខទុក្ខ ដោយសេចក្តីស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅបំផុតពី ព្រះករុណាជាអម្ចាស់ជីវិតលើព្រះព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនឯកឧត្តមនាយករដ្ឋមន្ត្រី និងលោកជំទាវ។

នាឱកាសនោះ ឯកឧត្តមបណ្ឌិត **មហាធា មហាម៉ាត់** បានថ្លែងអំណរគុណចំពោះសម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រមុខរដ្ឋស្តីទី ដែលបានចំណាយពេលដ៏មានតម្លៃទទួលជួបសវនាការជាមួយនឹងគណៈប្រតិភូនាពេលនេះ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍដ៏ខ្លាំងក្លា និងវិបុលភាពរបស់ប្រទេសកម្ពុជា ជាពិសេសប្រទេសម៉ាឡេស៊ីមានសេចក្តីសោមនស្សរីករាយ ដែលមានទំនាក់ទំនងល្អប្រពៃជាមួយនឹងប្រទេសកម្ពុជា។

ឯកឧត្តមនាយករដ្ឋមន្ត្រីមានសេចក្តីសង្ឃឹមយ៉ាងមុតមាំថា តាមរយៈដំណើរទស្សនកិច្ចរបស់ឯកឧត្តមនាពេលនេះ នឹងអាចត្រួសត្រាយផ្លូវ ដើម្បីឱ្យប្រទេសទាំងពីរ (កម្ពុជា-ម៉ាឡេស៊ី) រួមគ្នាធ្វើការអភិវឌ្ឍ និងមានកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីវិបុលភាពនៃប្រទេសទាំងពីរ។



គណៈប្រតិភូម៉ាឡេស៊ី សមាជិក សមាជិកាព្រឹទ្ធសភា និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ក្នុងជំនួបសវនាការ

ឯកឧត្តមនាយករដ្ឋមន្ត្រី បានជម្រាបជូនសម្តេចប្រមុខរដ្ឋស្តីទីថា តាមរយៈដំណើរទស្សនកិច្ចនេះ មានការចុះហត្ថលេខាលើអនុស្សរណយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងកិច្ចព្រមព្រៀងស្តីពី ការជៀសវាងយកពន្ធត្រួតគ្នា និងការទប់ស្កាត់ការគេចវេសពន្ធលើប្រាក់ចំណូលរវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលម៉ាឡេស៊ី។ ក្រៅពីនេះក៏នឹងមានអនុស្សរណយោគយល់គ្នាជាច្រើនទៀតដែលកំពុងរៀបចំ និងត្រៀមចុះហត្ថលេខារវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនាពេលខាងមុខ។ តាមរយៈនៃការចុះហត្ថលេខាលើអនុស្សរណយោគយល់គ្នានេះ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរ នឹងត្រូវបានពង្រឹងពង្រីកបន្ថែមទៀត ជាពិសេសការវិនិយោគរវាងប្រទេសទាំងពីរ។

ឯកឧត្តមនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ដំណើរទស្សនកិច្ចនាពេលនេះ ក៏អាចត្រួសត្រាយផ្លូវ ដើម្បីបង្កើនសក្តានុពលបន្ថែមទៀត ក្នុងការពង្រឹងពង្រីកទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឱ្យកាន់តែខ្លាំងក្លាថែមទៀត។ ចំពោះវិស័យទេសចរណ៍ គឺជាវិស័យដ៏មានសារៈសំខាន់ និងប្រកបដោយសក្តានុពលច្រើន ហើយវិស័យនេះចាត់ទុកថាជាវិស័យអាទិភាព ដែលប្រទេសទាំងពីរអាចទទួលបានផលប្រយោជន៍ពីគ្នាទៅវិញទៅមក តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចរវាងប្រជាជននៃប្រទេសទាំងពីរ។ ប្រការនេះនឹងអាចរួមចំណែកបង្កើននូវការយល់ដឹងពីគ្នាទៅវិញទៅ

មក និងអាចរួមចំណែកដល់ការពង្រឹងទំនាក់ទំនងមិត្តភាពសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អប្រពៃរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។

ឯកឧត្តមនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចលើកនេះ ហើយជឿជាក់ថា នឹងរួមចំណែកដ៏សំខាន់ក្នុងការពង្រឹងពង្រីកបន្ថែមទៀត នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសម៉ាឡេស៊ី និងប្រទេសកម្ពុជា។

សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** បានថ្លែងអំណរគុណចំពោះប្រសាសន៍ដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត **មហាបា មហាម៉ាត់** ដែលបានថ្លែងសរសើរអំពី ទំនាក់ទំនងមិត្តភាពសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងប្រជាជន នៃប្រទេសទាំងពីរ ក៏ដូចជាការរីកចម្រើនរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។

សម្តេចប្រមុខរដ្ឋស្តីទីមានជំនឿថា តាមរយៈដំណើរទស្សនកិច្ចជាផ្លូវការរបស់គណៈប្រតិភូនៅព្រះរាជាណាចក្រកម្ពុជានាពេលនេះ គឺជាការបន្តខិតខំថែរក្សាប្រពៃណីដ៏ល្អនៃចំណងមិត្តភាពកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរឡើង និងរឹងមាំថែមទៀត។ ទំនាក់ទំនងដ៏ល្អនេះបានចាប់ផ្តើមស្ថាបនាឡើងរវាងព្រះករុណាព្រះបាទសម្តេចព្រះ **នរោត្តម សីហនុ** «ព្រះបរមរតនកោដ្ឋ» និងថ្នាក់ដឹកនាំម៉ាឡេស៊ីជំនាន់មុន។

សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** បានវាយតម្លៃ



ទិដ្ឋភាពក្នុងជំនួបសវនាការ

ខ្ពស់ចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រទេសទាំងពីរ ដែលបាននាំមកនូវផលប្រយោជន៍ដ៏ ធំធេងទៅវិញទៅមកសម្រាប់ប្រជាជន និងប្រទេសទាំងពីរ ទាំងក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត។ ជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាល និងមន្ត្រីថ្នាក់ដឹកនាំជាន់ខ្ពស់គ្រប់លំដាប់ ថ្នាក់នៃប្រទេសទាំងពីរ បានធ្វើការផ្លាស់ប្តូរទស្សនកិច្ចទៅវិញ ទៅមក។ រីឯទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើន ឡើងជាបន្តបន្ទាប់ ដែលបានរួមចំណែកដ៏ធំធេងដល់ការ អភិវឌ្ឍសេដ្ឋកិច្ចសង្គម នៃប្រទេសទាំងពីរ។ ប្រទេសទាំងពីរ ក៏បានគាំទ្រគ្នាទៅវិញទៅមក និងមានកិច្ចសហប្រតិបត្តិការ ល្អក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ ជាពិសេសក្នុងក្រប- ខ័ណ្ឌអាស៊ាន និងអង្គការសហប្រជាជាតិ។

សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** បានថ្លែងអំណរ- គុណចំពោះរដ្ឋាភិបាលម៉ាឡេស៊ី ដែលបានជួយអភិវឌ្ឍ ធនធានមនុស្សរបស់កម្ពុជា តាមរយៈការផ្តល់អាហារូប- ករណ៍រយៈពេលវែង និងខ្លីជាច្រើននាក់ដល់មន្ត្រី និង និស្សិតកម្ពុជា បានទៅសិក្សានៅប្រទេសម៉ាឡេស៊ី។

សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** បានបញ្ជាក់ថា ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះករុណាជាអម្ចាស់ជីវិត លើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គ- មហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ប្រទេសកម្ពុជាបាននឹងកំពុង ទទួលបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងសង្គម ល្អប្រសើរ។ ប្រជាជនកម្ពុជាកំពុងរស់នៅក្នុងភាពសុខដុម រមនា គ្មានការរើសអើងអំពីនិន្នាការនយោបាយ អតីតកាល ជាតិសាសន៍ ជំនឿសាសនា ក្នុងសង្គមឡើយ។ ប្រទេស កម្ពុជាកំពុងមានការអភិវឌ្ឍលើគ្រប់វិស័យ កំណើនសេដ្ឋ- កិច្ចនៅតែបន្តរីកចម្រើនជាលំដាប់។ ក្នុងឆ្នាំ២០១៨កន្លង ទៅនេះ ប្រទេសកម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ច ៧,៥% ហើយបើតាមការព្យាករណ៍ក្នុងឆ្នាំ២០១៩ កំណើនសេដ្ឋកិច្ច

អាចនឹងសម្រេចក្នុងរង្វង់៧,៤%។

សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** បានសម្តែងនូវ សេចក្តីសប្បាយរីករាយដោយមើលឃើញអំពី ការរីកចម្រើន ផ្នែកសេដ្ឋកិច្ច សង្គមរបស់ប្រជាជន និងប្រទេសម៉ាឡេស៊ី ជាបងប្អូនរួមគ្រួសារអាស៊ាន ហើយសូមប្រសិទ្ធពរឱ្យ ប្រជាជន និងប្រទេសម៉ាឡេស៊ី បន្តរីកចម្រើនកាន់តែខ្លាំង ក្លាចមទៀតរួមចំណែកដល់វឌ្ឍនភាពវិបុលភាព និងការ- អភិវឌ្ឍនៅក្នុងតំបន់។

ផ្ទៀងផ្ទាត់ក្នុងឱកាសនោះសម្តេចវិបុលសេនាភក្តី **សាយ ឈុំ** បានផ្តាំធ្វើនូវព្រះរាជបណ្តាំសួរសុខទុក្ខដោយសេចក្តីគោរព សេចក្តីនឹករលឹក សេចក្តីស្រឡាញ់រាប់អានដ៏ខ្ពង់ខ្ពស់ និង ជ្រាលជ្រៅ ពីព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ **នរោត្តម សីហមុនី** ព្រះមហាក្សត្រ នៃព្រះរាជាណា- ចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី **នរោត្តម មុនិនាថ សីហនុ** ថ្វាយចំពោះព្រះមហាក្សត្រ និងជូនចំពោះថ្នាក់ ដឹកនាំកំពូលនៃប្រទេសម៉ាឡេស៊ី។


សម្តេចប្រមុខរដ្ឋស្តីទី បានប្រសិទ្ធពរជូនឯកឧត្តមនា- យករដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងគណៈប្រតិភូ សូម មានសុខភាពល្អ និងសូមទទួលបាននូវជោគជ័យក្នុងដំណើរ បំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។

(អត្ថបទ៖ លោក នុត សច្ចៈ រូបភាព៖ លោក គង់ យ៉ាវិន)



ឯកឧត្តមបណ្ឌិត មហាផា មហាម៉ាត់ ថតជាមួយសម្តេចវិបុលសេនាភក្តី **សាយ ឈុំ**

**សម្តេចប្រមុខរដ្ឋស្តីទីទទួលជួបសវនាការជាមួយនិងនាយករដ្ឋមន្ត្រី
នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ**



ឯកឧត្តមបណ្ឌិត ថងលួន ស៊ីស៊ុលីត និងសម្តេចវិបុលសេនាភក្តី សាយ ឈុំ

នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៩:៣០ នាទី នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសវនាការជាមួយនឹងឯកឧត្តមបណ្ឌិត **ថងលួន ស៊ីស៊ុលីត** (THONGLOUN SISOULITH) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងឱកាសដែលឯកឧត្តមបណ្ឌិតដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត **ថងលួន ស៊ីស៊ុលីត** នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ឯកឧត្តម Bounnhang Vorachith ប្រមុខរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ **នរោត្តម សីហមុនី** ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជូនសម្តេចវិបុលសេនាភក្តី **សាយ ឈុំ**។

ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ បានជម្រាបជូនសម្តេចប្រមុខរដ្ឋស្តីទីអំពី លទ្ធផលនៃជំនួបជាមួយនឹងសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយភាគីទាំងពីរ បានពិភាក្សា

គ្នាលើបញ្ហាសំខាន់ៗជាច្រើន ពាក់ព័ន្ធនឹងការជំរុញ និងការរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណីរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ នាយករដ្ឋមន្ត្រី នៃប្រទេសទាំងពីរបានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារជាច្រើនច្បាប់។ ទាំងអស់នេះ គឺជាមូលដ្ឋានដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលមានតាំងពីបុរាណកាលមកដើម្បីបន្តពូនជ្រុំឱ្យប្រទេសទាំងពីរមានការអភិវឌ្ឍ និងមានកិច្ចសហប្រតិបត្តិការគ្នា។

ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវបានជម្រាបជូនបន្ថែមទៀតថា នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរក៏បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមជាមួយគ្នា។ នៅក្នុងនោះខ្លឹមសារដ៏សំខាន់ គឺការលើកកម្ពស់កម្រិតទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ គឺជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ គង់វង្ស និងយូរអង្វែង។

ចំពោះបញ្ហាព្រំដែន ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវបានបញ្ជាក់ថា ភាគីទាំងពីរនឹងខិតខំធ្វើយ៉ាងណាឱ្យព្រំដែននៃប្រទេសទាំងពីរ ក្លាយជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ ចំណុចដែលនៅសេសសល់ ភាគីទាំងពីរបានប្រគល់ភារកិច្ចទៅឱ្យក្រសួងការបរទេស ក៏ដូចជាគណៈកម្មការចម្រុះព្រំដែននៃប្រទេសទាំងពីរ បន្តពិភាក្សាដោះស្រាយជាមួយនឹងគ្នា ដើម្បីធ្វើយ៉ាងណាកុំឱ្យមានការប្រឈមមុខដាក់គ្នារវាងកងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីរ។

ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវមានជំនឿថា ប្រទេសទាំងពីរនឹងបន្តពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរជាងនេះទៅទៀត។ ឯកឧត្តមសង្ឃឹមថា អង្គការនីតិប្បញ្ញត្តិនៃប្រទេសទាំងពីរនឹងបន្តពង្រឹងពង្រីក

ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យបានល្អបន្ថែមទៀត។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវក៏បានពាំនាំនូវការសួរសុខទុក្ខពីលោកជំទាវប្រធានរដ្ឋសភាឡាវ ជូនចំពោះសម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ផងដែរ។

ក្នុងព្រះបរមនាម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ **នរោត្តម សីហមុនី** ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា និងខ្លួនសម្តេចផ្ទាល់ សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** បានស្វាគមន៍ដ៏កក់ក្តៅចំពោះឯកឧត្តមនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា។

សម្តេចប្រមុខរដ្ឋស្តីទីបានពាំនាំនូវ ព្រះរាជបណ្តាំសួរសុខទុក្ខដោយសេចក្តីស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅបំផុត ពីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាជូនឯកឧត្តមនាយករដ្ឋមន្ត្រី។

សម្តេចវិបុលសេនាភក្តី ប្រមុខរដ្ឋស្តីទី មានជំនឿជឿជាក់ថា ដំណើរទស្សនកិច្ចជាផ្លូវការរបស់ឯកឧត្តមនៅព្រះរាជាណាចក្រកម្ពុជានាពេលនេះ គឺមានសារសំខាន់ដល់ការបន្តខិតខំរក្សាប្រពៃណីដ៏ល្អនៃចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនទាំងពីរឱ្យកាន់តែល្អប្រសើរឡើង និងរឹងមាំថែមទៀត។ ទំនាក់ទំនងដ៏ល្អនេះ

បានចាប់ផ្តើមស្ថាបនាឡើងវិញរវាងព្រះករុណាព្រះបាទសម្តេចព្រះ **នរោត្តម សីហមុនី** "ព្រះបរមរតនកោដ្ឋ" និងថ្នាក់ដឹកនាំជាន់ខ្ពស់ឡាវជំនាន់មុន។

សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរកាន់តែល្អប្រសើរ និងបាននាំមកនូវផលប្រយោជន៍ដ៏ធំធេងទៅវិញទៅមកសម្រាប់ប្រជាជន និងប្រទេសទាំងពីរទាំងក្នុងពេលបច្ចុប្បន្ន និងពេលអនាគត។

សម្តេចប្រមុខរដ្ឋស្តីទីបានសង្កេតឃើញថា ប្រមុខរដ្ឋាភិបាល និងមន្ត្រីថ្នាក់ដឹកនាំជាន់ខ្ពស់គ្រប់លំដាប់ថ្នាក់នៃប្រទេសទាំងពីរ បានធ្វើការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមកជាញឹកញាប់។ ជាពិសេសការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ការផ្លាស់ប្តូរទេសចរណ៍ និងការផ្លាស់ប្តូរពាណិជ្ជកម្មវិនិយោគ ដែលបានរួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៃប្រទេសទាំងពីរ។ ប្រទេសទាំងពីរបានសម្របសម្រួល និងធ្វើកិច្ចសហប្រតិបត្តិការបានល្អប្រសើរនៅក្នុងវេទិកាពហុភាគីក្នុងក្របខ័ណ្ឌអាស៊ាន CLV, CLMV សហប្រតិបត្តិការមេគង្គ មហាអនុតំបន់មេគង្គ(GMS), ACMECS និងអង្គការសហប្រជាជាតិ។

សម្តេចប្រមុខរដ្ឋស្តីទីបានបញ្ជាក់ថា ប្រទេសកម្ពុជាចាត់ទុកប្រទេសឡាវ ជាដៃគូដ៏ល្អ ជាមិត្តល្អ ជាបងប្អូនល្អ និងជាអ្នកជិតខាងល្អ ហើយត្រៀមគ្រប់លក្ខណសម្បត្តិបន្ត



គណៈប្រតិភូឡាវ សមាជិក សមាជិកាព្រឹទ្ធសភា និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ក្នុងជំនួបសវនាការ

ជួយគាំទ្រគ្នាទៅវិញទៅមកក្នុងពេលបច្ចុប្បន្ន និងក៏ដូចជាពេលអនាគត។

សម្តេចប្រមុខរដ្ឋស្តីទី បានលើកទឹកចិត្តដល់រដ្ឋាភិបាលទាំងពីរបន្តពិនិត្យដោះស្រាយខ្សែបន្ទាត់ព្រំដែន ដែលនៅសេសសល់១៤%ទៀត ដោយឈរលើស្មារតីមិត្តភាព សន្តិភាព កិច្ចសហប្រតិបត្តិការឈរលើមូលដ្ឋានច្បាប់អន្តរជាតិ និងឯកសារពាក់ព័ន្ធ ដើម្បីប្រែក្លាយព្រំដែនប្រទេសទាំងពីរជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍលើគ្រប់វិស័យ ដើម្បីនាំមកនូវភាពសុខសាន្តរបស់ប្រទេសជាតិ និងប្រជាជន នៃប្រទេសទាំងពីរតៀងទៅ។

សម្តេចប្រមុខរដ្ឋស្តីទីបានបញ្ជាក់ថា ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** ប្រទេសកម្ពុជា បាននឹងកំពុងទទួលបាននូវសន្តិភាព ស្ថិរភាពនយោបាយ និងសង្គមល្អប្រសើរ។ ប្រជាជនកម្ពុជាកំពុងរស់នៅក្នុងភាពសុខដុមរមនា គ្មានការរើសអើងអំពីនិន្នាការនយោបាយអតីតកាល ជាតិសាសន៍ ជំនឿសាសនា ក្នុងសង្គមឡើយ។ ប្រទេសកម្ពុជាកំពុងមានការអភិវឌ្ឍលើគ្រប់វិស័យ និងកំណើនសេដ្ឋកិច្ចនៅតែបន្តរីកចម្រើនជាលំដាប់។

សម្តេចប្រមុខរដ្ឋស្តីទីបានសម្តែងនូវសេចក្តីសប្បាយរីករាយ ដោយបានមើលឃើញអំពី ការរីកចម្រើនផ្នែកសេដ្ឋកិច្ច-សង្គមរបស់ប្រជាជន និងប្រទេសឡាវជាបងប្អូន និងសូមប្រសិទ្ធពរជូនបក្សប្រជាជនបដិវត្តន៍ឡាវ រដ្ឋាភិបាល និងប្រជាជនឡាវទទួលបានជោគជ័យដ៏ធំធេងឧត្តុង្គ-ឧត្តមក្នុងភារកិច្ចការពារ និងកសាងប្រទេស។

តាមរយៈឯកឧត្តមនាយករដ្ឋមន្ត្រី សម្តេចប្រមុខរដ្ឋស្តីទីបានផ្តាំផ្ញើនូវព្រះរាជបណ្តាំសួរសុខទុក្ខ ដោយសេចក្តីគោរពសេចក្តីនឹករលឹក សេចក្តីស្រឡាញ់រាប់អានដ៏ខ្ពង់ខ្ពស់ និងជ្រាលជ្រៅពី ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ **នរោត្តម សីហមុនី** ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី **នរោត្តម មុនិនាថ សីហនុ** និងថ្នាក់ដឹកនាំកំពូលជាតិ នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះថ្នាក់ដឹកនាំកំពូលគ្រប់លំដាប់ថ្នាក់ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។


សម្តេចប្រមុខរដ្ឋស្តីទីបានប្រសិទ្ធពរជូនឯកឧត្តមព្រមទាំងគណៈប្រតិភូ សូមមានសុខភាពល្អ និងសូមទទួលបានជោគជ័យ ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។

(អត្ថបទ៖ លោក ទេព មករា រូបភាព៖ លោក គង់ យ៉ាវ៉ិន)



ទិដ្ឋភាពក្នុងជំនួបសវនាការ

សម្តេចប្រមុខរដ្ឋស្តីទី ទទួលសារតាំងពីឯកឧត្តម Mikami MASAHIRO



សម្តេចប្រមុខរដ្ឋស្តីទី សាយ ឈុំ ទទួលសារតាំងពីឯកឧត្តម Mikami MASAHIRO

នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង៩:០០ នាទី សម្តេចប្រមុខរដ្ឋស្តីទី **សាយ ឈុំ** ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Mikami MASAHIRO ឯកអគ្គរាជទូតតែងតាំងថ្មី នៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជូនសារតាំង និងសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។

នៅក្នុងឱកាសនោះ ឯកឧត្តម Mikami MASAHIRO ឯកអគ្គរាជទូតជប៉ុន បានថ្លែងអំណរគុណចំពោះសម្តេចប្រមុខរដ្ឋស្តីទី ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អនុញ្ញាតឱ្យឯកឧត្តមបានចូលជូនសារតាំង និងសម្តែងការគួរសមនាពេលនេះ។ ឯកឧត្តមសង្ឃឹមថា សម្តេចប្រមុខរដ្ឋស្តីទីនឹងជួយគាំទ្រឱ្យបេសកកម្មការទូតរបស់ឯកឧត្តមទទួលបានជោគជ័យមិនខាន។

ឯកឧត្តម Mikami MASAHIRO បានជម្រាបសម្តេចប្រមុខរដ្ឋស្តីទីថា បើប្រៀបធៀបកាលពីឯកឧត្តមធ្លាប់បានមកស្គាល់ប្រទេសកម្ពុជាជាយូរមកហើយនោះ មកដល់ពេលបច្ចុប្បន្ននេះ ឯកឧត្តមសង្កេតឃើញថា ប្រទេសកម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ។ ប្រទេសកម្ពុជាធ្លាប់មានសង្គ្រាមដ៏រ៉ាំរ៉ៃជាច្រើនទសវត្សរ៍ ហើយបច្ចុប្បន្នប្រទេសកម្ពុជាមានសុខសន្តិភាព ស្ថិរភាព និង

មានការអភិវឌ្ឍ។ ឯកឧត្តមឯកអគ្គរាជទូតបានសម្តែងនូវការអបអរសាទរ និងសេចក្តីរីករាយជាមួយនឹងរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលកំពុងរស់នៅប្រកបដោយសុខសន្តិភាព និងមានការអភិវឌ្ឍកាន់តែល្អប្រសើរឡើង។

ឯកឧត្តមឯកអគ្គរាជទូតបានបញ្ជាក់ថា តាមរយៈបេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមនឹងខិតខំរួមចំណែកធ្វើឱ្យទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងរដ្ឋាភិបាល ប្រជាជន និងប្រទេសទាំងពីរ ដែលមានតាំងពីយូរលង់ណាស់មកហើយ ឱ្យកាន់តែរឹងមាំ រីកចម្រើនថែមទៀត។

ក្នុងព្រះបរមនាម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ **នរោត្តម សីហមុនី** ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា និងខ្លួនសម្តេចផ្ទាល់ សម្តេចប្រមុខរដ្ឋស្តីទី **សាយ ឈុំ** ប្រមុខរដ្ឋស្តីទី បានសម្តែងការអបអរសាទរ និងស្វាគមន៍ចំពោះឯកឧត្តម Mikami MASAHIRO ដែលត្រូវព្រះចៅអធិរាជ នៃប្រទេសជប៉ុន តែងតាំងជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា។

តាមរយៈឯកឧត្តមឯកអគ្គរាជទូត សម្តេចប្រមុខរដ្ឋស្តីទី **សាយ ឈុំ** បានពាំនាំនូវព្រះរាជបណ្តាំសួរសុខទុក្ខ ដោយសេចក្តីគោរព និងសេចក្តីនឹករលឹកអំពី ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ **នរោត្តម សីហមុនី** ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី **នរោត្តម មុនិនាថ សីហានុ** និងថ្នាក់ដឹកនាំកំពូលជាតិ នៃព្រះរាជាណាចក្រកម្ពុជា ថ្វាយព្រះចៅអធិរាជ និងអធិរាជិនី ព្រមទាំងជូនចំពោះថ្នាក់ដឹកនាំកំពូលគ្រប់លំដាប់ថ្នាក់ នៃប្រទេសជប៉ុន។



សម្តេចប្រមុខរដ្ឋស្តីទី មានជំនឿជាក់ថា ក្នុងឋានៈឯកឧត្តមជាឯកអគ្គរាជទូត នៃប្រទេសជប៉ុន ប្រចាំព្រះរា-

ជាណាចក្រកម្ពុជា ឯកឧត្តមនឹងបន្តពង្រឹងចំណងមិត្តភាព និងសហប្រតិបត្តិការ ដោយខិតខំជំរុញឱ្យមានការផ្លាស់ប្តូរ ទៅវិញទៅមកលើវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វប្បធម៌ ទេសចរណ៍ អប់រំ និងការផ្លាស់ប្តូររវាង ប្រជាជន និងប្រជាជនឱ្យកាន់តែទូលំទូលាយដើម្បីជាគុណ ប្រយោជន៍សម្រាប់ប្រទេស និងប្រជាជនទាំងពីរទាំងនៅ ពេលបច្ចុប្បន្ន និងទៅអនាគតទៀត។

សម្តេចប្រមុខរដ្ឋស្តីទីបានសម្តែងនូវសេចក្តីរីករាយ និង ពេញចិត្តជាខ្លាំងដោយបានមើលឃើញចំណងមិត្តភាព និង កិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ មានការរីកចម្រើនដល់កម្រិតកំពូលឈានដល់ទំនាក់ទំនង "ដៃគូយុទ្ធសាស្ត្រ"។ ផ្ដើមចេញពីទំនាក់ទំនងនេះ ប្រជាជន និងប្រទេសទាំងពីរ បាននឹងកំពុងរីករាយសាទរដ៏ភ្ញៀវក្លា ចំពោះសមិទ្ធផលជាច្រើនដែលជាផ្លែផ្កា នៃកិច្ចសហប្រតិ- បត្តិការនេះ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

សម្តេចប្រមុខរដ្ឋស្តីទីបានបញ្ជាក់ថា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង និងស្ថាប័នជាតិ នៃព្រះរាជាណា- ចក្រកម្ពុជា ត្រៀមខ្លួនជានិច្ច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ ដ៏ជិតស្និទ្ធជាមួយនឹងឯកឧត្តមឯកអគ្គរាជទូត ដើម្បីលើក កម្ពស់ទំនាក់ទំនង និងមានផលប្រយោជន៍ដ៏ធំធេងសម្រាប់ ប្រជាជន និងប្រទេសទាំងពីរ។

សម្តេចប្រមុខរដ្ឋស្តីទី បានប្រសិទ្ធពរជូនឯកឧត្តមឯក-



ពិធីប្រគល់វត្ថុអនុស្សាវរីយ៍

អគ្គរាជទូត សូមមានសុខភាពល្អ និងទទួលបានជោគជ័យ ក្នុងបេសកកម្មការទូតដ៏ឧត្តុង្គឧត្តមនេះ។

(អត្ថបទ៖ លោក នុត សច្ចៈ រូបភាព៖ លោក គង់ យ៉ាវិន)



ទិដ្ឋភាពក្នុងជំនួបសវនាការ

ព្រឹទ្ធសភារៀបចំវេទិកាស្តីពី ការអនុវត្តថវិកាថ្នាក់ក្រោមជាតិ
ក្នុងការអភិវឌ្ឍមូលដ្ឋាន ដើម្បីបម្រើសេវាជូន
ប្រជាពលរដ្ឋប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព



ឯកឧត្តម ស៊ឹម កា អញ្ជើញជាអធិបតីភាពក្នុងអង្គវេទិកា

ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានី-ភ្នំពេញ) សហការជាមួយនឹងវិទ្យាស្ថានសភាកម្ពុជា (PIC) បានរៀបចំវេទិកាស្តីពី ការអនុវត្តថវិកាថ្នាក់ក្រោមជាតិ (រាជធានី ខណ្ឌ សង្កាត់) ក្នុងការអភិវឌ្ឍមូលដ្ឋាន ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋ ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព នៅសាលប្រជុំសាលាខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០១៩។

អង្គវេទិកាប្រព្រឹត្តទៅរយៈពេល១ព្រឹក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម **ស៊ឹម កា** ប្រធានស្តីទីព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីប្រធានក្រុមប្រឹក្សា អភិបាលរងរាជធានីភ្នំពេញ តំណាងក្រសួង ស្ថាប័ន សមាគមក្រុមប្រឹក្សាខណ្ឌ សង្កាត់ សមាជិកសមាជិកាក្រុមប្រឹក្សាខណ្ឌ សង្កាត់ មន្ត្រីជំនាញពាក់ព័ន្ធវិទ្យាស្ថានសភាកម្ពុជា (PIC) និងអង្គការសប្បុរសធម៌មេគង្គសរុបចំនួន ៣២០នាក់។

មានមតិស្វាគមន៍ក្នុងឱកាសនោះ ឯកឧត្តម **ជា ខេដ្ឋ** ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានបញ្ជាក់ថា អង្គវេទិកានេះ គឺជាជំនួបពិភាក្សារវាងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ និងក្រុមប្រឹក្សាសង្កាត់ទូទាំងរាជធានីភ្នំពេញ ដើម្បីពិនិត្យមើលក្រុមប្រឹក្សាសង្កាត់ និងថ្នាក់ក្រោមជាតិ បានសម្រេចលទ្ធផលការងារអ្វីខ្លះ? នៅសេសសល់ និងបញ្ហាប្រឈមអ្វីខ្លះ? ហើយបានដោះ-

ស្រាយសំណួរមកពីរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញបានកម្រិតណា? ហើយសល់ប៉ុន្មានទៀត ដែលត្រូវដោះស្រាយបន្ត។ ជាមួយគ្នានេះ ក៏ឈ្វេងយល់ថា តើថ្នាក់ក្រោមជាតិបានរួមគ្នាអនុវត្តន៍គោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៦បានដល់កម្រិតណា ក្នុងដំណើរការវិបជ្ជការ និងវិសហមជ្ឈការ ជាពិសេសការអនុវត្តថវិកានៅថ្នាក់ក្រោមជាតិ។

ថ្លែងបើកអង្គវេទិកានាពេលនេះ ឯកឧត្តម **ស៊ឹម កា** ប្រធានស្តីទីព្រឹទ្ធសភា បានមានប្រសាសន៍ថា ក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជា មានការប្តេជ្ញាចិត្តខ្ពស់តាមរយៈការបន្តពង្រឹងរដ្ឋបាលថ្នាក់ក្រោមជាតិត្រប់ជាន់ថ្នាក់ គ្រប់ស្ថាប័ន និងការឆ្លើយតបក្នុងការផ្តល់សេវាសាធារណៈ ការអភិវឌ្ឍមូលដ្ឋាន និងការចូលរួមកាត់បន្ថយភាព



ឯកឧត្តម ស៊ឹម កា ឡើងថ្លែងសូន្យកថាបើកអង្គវេទិកា



ទិដ្ឋភាពអ្នកចូលរួមវេទិកា

ក្រីក្រ ដើម្បីរួមចំណែកអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច ប្រកបដោយចីរភាព និងសមធម៌។

ឯកឧត្តម **ស៊ីម ភា** បានបញ្ជាក់ថា ភាពជាតំណាងរបស់ព្រឹទ្ធសភាចំពោះក្រុមប្រឹក្សាយុវ សង្កាត់ បានលេចចេញជារូបរាងពិតប្រាកដ បន្ទាប់ពីការបោះឆ្នោតអសកលជ្រើសតាំងសមាជិកព្រឹទ្ធសភា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨។ ក្រៅពីមុខងារនីតិកម្ម មុខងារតាមដានការអនុវត្តច្បាប់សមាជិកព្រឹទ្ធសភាបានបំពេញមុខងារតំណាង ប្រកបដោយឆន្ទៈទទួលខុសត្រូវខ្ពស់ និងទទួលបានលទ្ធផលផ្អែផ្កាជាច្រើន ដោយបានបង្កើនភាពជិតស្និទ្ធជាមួយនឹងម្ចាស់ឆ្នោត រួមចំណែកក្នុងការពង្រឹងពង្រីកប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងការអនុវត្តយុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្រ នៅថ្នាក់មូលដ្ឋានឱ្យមានប្រសិទ្ធភាព ប្រសិទ្ធផល និងបានចូលរួមដោះស្រាយបញ្ហាប្រឈមមួយចំនួនក្នុងការអនុវត្តវិកាថ្នាក់ក្រោមជាតិ ក្នុងការអភិវឌ្ឍមូលដ្ឋានដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋប្រកបដោយសុវត្ថិភាព

និងប្រសិទ្ធភាព ព្រមទាំងបានជួយពង្រឹងសមត្ថភាពក្រុមប្រឹក្សាសង្កាត់ និងពាំនាំយកយោបល់ សំណូមពរ ឬបញ្ហាប្រឈមនានារបស់ក្រុមប្រឹក្សាសង្កាត់ និងប្រជាពលរដ្ឋក្នុងភូមិភាគទី១ ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា។

វេទិការយៈពេល១ព្រឹកនេះ មានការធ្វើបទអន្តរាគមន៍ស្តីពី ការអនុវត្តវិកាសង្កាត់ ការផ្តល់សេវាសាធារណៈ (ទឹក អគ្គិសនី) ភូមិ សង្កាត់ មានសុវត្ថិភាព ព្រមទាំងការធ្វើអត្តសញ្ញាណប័ណ្ណ នៅតាមមូលដ្ឋាន និងមានការបកស្រាយបំភ្លឺរបស់តំណាងក្រសួង ក៏ដូចជាជាករទឹកស្វយ័តរាជធានីភ្នំពេញ។

ក្រៅពីការរៀបចំវេទិកា ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញកាត់ខ្សែបូរ និងប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនូវអណ្តូងស្នប់មួយកន្លែង ក្នុងអនុវិទ្យាល័យទៀន ស្ថិតក្នុងភូមិក្រាំង សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ។

(អត្ថបទ ៖ លោក អ៊ុក ប៉ូលីន រូបភាព៖ លោក គង់ យ៉ាវិន)



ឯកឧត្តម ជា ជេដ្ឋ អញ្ជើញកាត់ខ្សែបូរប្រកាសឱ្យប្រើប្រាស់អណ្តូងស្នប់ នៅអនុវិទ្យាល័យទៀន

**សកម្មភាពថ្នាក់ដឹកនាំព្រឹទ្ធសភាជួបសំណេះសំណាលជាមួយនិង
ប្រជាពលរដ្ឋ និងចូលរួមពិធីផ្សេងៗ**

✽នៅព្រឹកថ្ងៃអាទិត្យ ទី១៥ ខែកញ្ញា ឆ្នាំ២០១៩ សម្តេច
វិបុលសេនាភក្តី **សាយ ឈុំ** ប្រមុខរដ្ឋស្តីទី និងលោកជំទាវ
ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញប្រារព្ធពិធីបង្សកូល
ឧទ្ទិសកុសល ជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជន និង
ញាតិកាទាំង៧សន្តាន នៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី
ខណ្ឌសែនសុខ រាជធានីភ្នំពេញ។



✽នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០១៩
សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រមុខរដ្ឋស្តីទី នៃ
ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីបុណ្យ
កាន់បិណ្ឌវេនទី៦ នៅវត្តមុនីប្រសិទ្ធិវង្ស (វត្តព្រែកព្នៅ) ស្ថិត
ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។



✽នៅព្រឹកថ្ងៃអាទិត្យ ទី២២ ខែកញ្ញា ឆ្នាំ២០១៩ សម្តេច
វិបុលសេនាភក្តី **សាយ ឈុំ** ប្រមុខរដ្ឋស្តីទី នៃព្រះរាជា-
ណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និង
សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ នៅកំពង់ផែក្រុងក្រចេះ
ខេត្តក្រចេះ។



✽នៅព្រឹកថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០១៩ សម្តេច
វិបុលសេនាភក្តី **សាយ ឈុំ** ប្រមុខរដ្ឋស្តីទី នៃព្រះរាជា-
ណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះ
សពកឧត្តមនាយឧត្តមសេនីយ៍ព្រឹទ្ធាចារ្យ **ម៉ឺន ថង** សមា-
ជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្ស
ប្រជាជនកម្ពុជា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អតីត
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាអតីត
ប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា នៅភ្នំស្វាយ សង្កាត់
បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។



✽នារសៀលថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០១៩ សម្តេច
វិបុលសេនាភក្តី **សាយ ឈុំ** ប្រមុខរដ្ឋស្តីទី នៃព្រះរាជា-
ណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និង
សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ព្រមទាំងប្រារព្ធពិធីបង្ស-
កូលឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជន និង
ញាតិកាទាំង៧សន្តាន នៅឃុំកោះស្ងួន ស្រុកកោះស្ងួន
ខេត្តកំពង់ចាម។



**សកម្មភាពថ្នាក់ដឹកនាំព្រឹទ្ធសភាជូនសំណេះសំណាលជាមួយនឹង
ប្រជាពលរដ្ឋ និងចូលរួមពិធីផ្សេងៗ**

✽ នារសៀលថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០១៩ សម្តេច
វិបុលសេនាភក្តី **សាយ ឈុំ** ប្រមុខរដ្ឋស្តីទី នៃព្រះរាជា-
ណាចក្រកម្ពុជា បានអញ្ជើញដាក់កូរោនផ្កាគោរពវិញ្ញាណ-
កូនសពឯកឧត្តម **នួន សាមិន** ទីប្រឹក្សាសម្តេចវិបុល
សេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា និងជាអតីត
សមាជិកគណៈកម្មការទី៨ព្រឹទ្ធសភា នីតិកាលទី៣ នៅ
ភូមិព្រៃទទឹង ស្រុកព្រៃឈរ ខេត្តកំពង់ចាម។



✽ នាព្រឹកថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ២០១៩ សម្តេច
វិបុលសេនាភក្តី **សាយ ឈុំ** ប្រមុខរដ្ឋស្តីទី នៃព្រះរាជា-
ណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់
បិណ្ឌវេនទី១២ នៅវត្តអង្គកំពង់ថ្មកែវ ស្ថិតក្នុងភូមិអង្គ
សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ។



✽ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០១៩
សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រមុខរដ្ឋស្តីទី នៃ
ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីបុណ្យ
កាន់បិណ្ឌវេនទី១៣ នៅវត្តសំពោងផលអណ្តែត ស្ថិតក្នុង
សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។



✽ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញា ឆ្នាំ២០១៩
ឯកឧត្តម **ស៊ឹម កា** ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណា-
ចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបូជាសព
ឧត្តមសេនីយ៍ទោ **ស៊ឹម តែ** នាយការិយាល័យចារកិច្ចនៃ
ក្រសួងការពារជាតិ នៅវត្តឫស្សីសាញ ស្ថិតក្នុងសង្កាត់ដង្កោ
ខណ្ឌដង្កោ រាជធានីភ្នំពេញ។



**សកម្មភាពថ្នាក់ដឹកនាំព្រឹទ្ធសភាជួបសំណេះសំណាលជាមួយនឹង
ប្រជាពលរដ្ឋ និងចូលរួមពិធីផ្សេងៗ**

✽ នាព្រឹកថ្ងៃពុធ ទី២៨ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម **ទេព ឈន** អនុប្រធានទី២ ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំ ប្រធានប៉ុស្តិ៍រដ្ឋបាល និងស្មៀនឃុំ សរុបចំនួន២០៧នាក់ ទូទាំងស្រុកកណ្តាលស្ទឹង និងស្រុកអង្គស្នួល ខេត្តកណ្តាល។



✽ នាព្រឹកថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម **ទេព ឈន** អនុប្រធានទី២ ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំ ប្រធានប៉ុស្តិ៍រដ្ឋបាល និងស្មៀនឃុំ សរុបចំនួន១៦៩នាក់ ទូទាំងស្រុកមុខកំពូល និងស្រុកពញាឮ ខេត្តកណ្តាល។



✽ នាព្រឹកថ្ងៃអាទិត្យ ទី២២ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម **ទេព ឈន** អនុប្រធានទី២ ព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូព្រឹទ្ធសភា ដាក់កូរោនផ្កា និងគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមនាយឧត្តមសេនីយ៍ព្រឹទ្ធាចារ្យ **ប៊ូ វ៉ង** អតីតប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា នៅភូមិទេសអន្លង់ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។



✽ នាព្រឹកថ្ងៃអង្គារ ទី២៤ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម **ទេព ឈន** អនុប្រធានទី២ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេសទី១១ ចំនួន៤វត្ត៖ វត្តប្រាំបីមុំ វត្តទេពប្រណម្យ វត្តស្វាយអណ្តែត និងវត្តចម្លៀងផ្អែម ដើម្បីឧទ្ទិសកុសលនូវផលានិសង្សជូនបុព្វការីជន មានមាតា បិតា ជីដូន ជីតា ញាតិកាទាំង៧សន្តាន នៅក្នុងឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ។



**គណៈកម្មការទី១ព្រឹទ្ធសភាចុះឈ្មោះយល់អំពី ការអនុវត្តសិទ្ធិមនុស្ស
នៅខេត្តព្រះសីហនុ និងខេត្តកោះកុង**



គណៈកម្មការទី១ព្រឹទ្ធសភាជួបពិភាក្សាការងារជាមួយអាជ្ញាធរខេត្តព្រះសីហនុ

កាលពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេតនៃព្រឹទ្ធសភា (គណៈកម្មការទី១) ដឹកនាំដោយឯកឧត្តម **ខៀវ មុត** ប្រធានស្តីទីគណៈកម្មការ បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹងក្រុមប្រឹក្សាឃុំ សង្កាត់ ស្រុក ក្រុង ថ្នាក់ដឹកនាំខេត្ត តុលាការ និងអយ្យការអមតុលាការខេត្តព្រះសីហនុ និងខេត្តកោះកុង ដើម្បីឈ្វេងយល់អំពី ការអនុវត្តសិទ្ធិមនុស្ស ការអនុវត្តច្បាប់ ការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ និងការផ្តល់ថវិកាពីថ្នាក់ជាតិសម្រាប់ដំណើរការ និងអភិវឌ្ឍន៍ពន្ធនាគារ ដើម្បីធានាក្នុងការអនុវត្តសិទ្ធិអ្នកជាប់ឃុំ ក្នុងគោលបំណងស្តាប់សេចក្តីរាយការណ៍ការងាររបស់ខេត្ត និងអង្គភាពចំណុះខេត្ត ការដោះស្រាយពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ បញ្ហាលំបាក និងសំណូមពររបស់ខេត្ត នៅខេត្តព្រះសីហនុ និងខេត្ត

កោះកុង។
ក្នុងឱកាសជួបពិភាក្សាជាមួយនឹងអាជ្ញាធរខេត្តព្រះសីហនុ និងខេត្តកោះកុង គណៈប្រតិភូបានស្តាប់សេចក្តីរាយការណ៍ បញ្ហាប្រឈម និងសំណូមពររបស់ខេត្តរួមមាន៖ លទ្ធផលការងារលើវិស័យអាទិភាពដែលបានចូលរួមក្នុងការអភិវឌ្ឍខេត្ត សភាពការណ៍ សន្តិសុខ សណ្តាប់ធ្នាប់ វិស័យអាទិភាពឈានមុខគេក្នុងការអភិវឌ្ឍខេត្តនាពេលបច្ចុប្បន្ន រួមមាន៖ បញ្ហាដីធ្លី សំណង់ បរិស្ថាន ប្រព័ន្ធទឹកស្ថានភាពទូទៅនៃទំនាស់ និងការពាក់ព័ន្ធនឹងទំនាស់តាមតំបន់សហគមន៍ មានបញ្ហាដូចជា ប្រជាពលរដ្ឋមិនទាន់ទទួលបានប័ណ្ណកម្មសិទ្ធិពីការចុះវាស់វែងដី ស្នើសុំកែសម្រួលហេដ្ឋារចនាសម្ព័ន្ធ (ផ្លូវ លូ ប្រឡាយ) សុំជួយដោះស្រាយបញ្ហាទឹកស្អាតនៅរដូវប្រាំង បញ្ហាអគ្គិសនី បញ្ហាដែនជម្រកសត្វព្រៃតាតែ ស្នើសុំជួយសាងសង់ទីស្នាក់ការនគរ-



អាជ្ញាធរខេត្តព្រះសីហនុជូនវត្ថុអនុស្សាវរីយ៍ដល់គណៈកម្មការទី១ព្រឹទ្ធសភា



គណៈកម្មការទី១ព្រឹទ្ធសភាជួបពិភាក្សាការងារជាមួយអាជ្ញាធរខេត្តកោះកុង

បាល ប៉ុស្តិ៍រដ្ឋបាលសង្កាត់ បញ្ជាក់ណាត់ព្រំប្រទល់រដ្ឋបាល រវាងក្រុងខេមរភូមិន្ទ និងក្រុងមណ្ឌលសីមា ខ្វះមន្ត្រីអនុរក្ស ពន្ធនាគារ ចៅក្រម ក្រឡាបញ្ជី សម្ភារក្នុងការិយាល័យ និង មធ្យោបាយក្នុងការដឹកជញ្ជូនជនជាប់ឃុំ អគារសម្រាប់ដាក់ ជនជាប់ឃុំ ការផ្គត់ផ្គង់សំលៀកបំពាក់អ្នកជាប់ឃុំ មានការ យឺតយ៉ាវ បន្ទប់ជំនួបរវាងមេធាវី និងជនជាប់ឃុំ ឧបករណ៍ ក្នុងការស៊ើបអង្កេតរឿងក្តីមានការខ្វះខាត សុំពន្លឿនការ ឆ្លៀលដីពន្ធនាគារស្ថិតក្នុងអនុក្រឹត្យលេខ៨០ស្តីពី ដែន ជម្រកសត្វព្រៃតាតែឱ្យបានឆាប់រហ័ស ពិបាកបញ្ជូនដីកា តាមប្រៃសណីយ៍ តាមអាជ្ញាសាលា តាមក្រឡាបញ្ជី។

ឯកឧត្តម **ខៀវ មុត** ប្រធានស្តីទីគណៈកម្មការទី១ ព្រឹទ្ធសភា បានជម្រាបអំពីគោលបំណងនៃដំណើរបេសក- កម្មរបស់គណៈកម្មការ និងបានវាយតម្លៃខ្ពស់ចំពោះសេច- ក្តីរាយការណ៍របស់អាជ្ញាធរខេត្តទាំងពីរ ដែលបានលើកឡើង អំពីការខិតខំប្រឹងប្រែងអនុវត្តការងាររបស់ខ្លួន ជាពិសេស ការអនុវត្តច្បាប់ ការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ

និងការផ្តល់ថវិកាពីថ្នាក់ជាតិសម្រាប់ដំណើការ និងអភិវឌ្ឍន៍ ពន្ធនាគារ ដើម្បីធានាក្នុងការអនុវត្តសិទ្ធិអ្នកជាប់ឃុំ ការ ដោះស្រាយពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ បញ្ជាបាត ក្រុងសំណូមពរនានា ដែលអាជ្ញាធររដ្ឋបាលខេត្តទាំងពីរបាន ជួបប្រទះក្នុងការអនុវត្តការងារនាពេលកន្លងទៅ។

នៅក្នុងជំនួបនីមួយៗនោះ គណៈប្រតិភូបានជំរុញឱ្យ អាជ្ញាធរ បន្តខិតខំអនុវត្តការងារពាក់ព័ន្ធនឹងការដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ ការដោះស្រាយទំនាស់នៅថ្នាក់ ស្រុក ក្រុងបញ្ជូនមកថ្នាក់ខេត្ត និងការងារអនុវត្តច្បាប់ដែល បានចូលជាធរមាន ដើម្បីធ្វើយ៉ាងណាផ្តល់សេវាផ្នែកច្បាប់ និងសេវាផ្សេងៗជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរថែម ទៀត។

ក្រៅពីជំនួបជាមួយនឹងអាជ្ញាធរខេត្តទាំងពីរ គណៈប្រតិភូ បានអញ្ជើញស្តាប់បទបង្ហាញ និងទស្សនកិច្ចវារីអគ្គិសនី តាតែ ស្ថិតក្នុងស្រុកបុទុមសាគរ ខេត្តកោះកុង។

(អត្ថបទ និងរូបភាព៖ លោក គឹម សិទ្ធិ)



គណៈកម្មការទី១ព្រឹទ្ធសភាជូនវត្ថុអនុស្សាវរីយ៍ដល់អាជ្ញាធរខេត្តកោះកុង

**គណៈកម្មការទី២ព្រឹទ្ធសភាចុះឈ្មោះលំអំពី ការអនុវត្តថវិកា
ការអភិវឌ្ឍមូលដ្ឋាន និងការផ្តល់សេវាសាធារណៈ នៅខេត្តបន្ទាយមានជ័យ**



គណៈកម្មការទី២ព្រឹទ្ធសភាជួបពិភាក្សាជាមួយអាជ្ញាធរខេត្តបន្ទាយមានជ័យ

កាលពីថ្ងៃទី១១ ដល់ទី១៤ ខែកញ្ញា ឆ្នាំ២០១៩ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃព្រឹទ្ធសភា (គណៈកម្មការទី២) ដឹកនាំដោយឯកឧត្តម **ជ័យ ជេន្ទ** ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងថ្នាក់ដឹកនាំអាជ្ញាធររដ្ឋបាលខេត្តបន្ទាយមានជ័យ មន្ទីរពាក់ព័ន្ធ ក្រុមប្រឹក្សាស្រុក ឃុំ និងអង្គការមិនមែនរដ្ឋាភិបាល (NGOs) នៅខេត្តបន្ទាយមានជ័យ ដើម្បីឈ្វេងយល់អំពី ការអនុវត្តថវិកា ការអភិវឌ្ឍមូលដ្ឋាន និងការផ្តល់សេវាសាធារណៈ នៅថ្នាក់ក្រោមជាតិ។

ក្នុងដំណើរបេសកកម្មរបស់គណៈកម្មការទី២ព្រឹទ្ធសភា នៅទីកន្លែងខេត្តបន្ទាយមានជ័យ មានគោលបំណងឈ្វេងយល់ និងប្រមូលព័ត៌មានអំពី ការអនុវត្តគោលនយោបាយកំណែទម្រង់វិស័យការ និងវិសហមជ្ឈការ ការអនុវត្តលទ្ធិប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ដោយផ្ដោតលើ ការអភិវឌ្ឍមូលដ្ឋានថ្នាក់ក្រោមជាតិ ការអនុវត្តច្បាប់ស្តីពី ការ

គ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាល ឃុំ សង្កាត់ ការអនុវត្តថវិកាថ្នាក់ក្រោមជាតិ (ទទួល-ទូទាត់) ការកសាងគម្រោងអភិវឌ្ឍមូលដ្ឋាន ការប្រើប្រាស់មូលនិធិសង្កាត់ (រដ្ឋទេយ្យបុរេប្រទាន) បញ្ហាប្រឈម សមត្ថភាពក្នុងការកសាង និងអនុវត្តគម្រោងអភិវឌ្ឍថ្នាក់ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ព្រមទាំងការបូកសរុបលទ្ធផលការងារអភិវឌ្ឍមូលដ្ឋាន ការពង្រឹងសមត្ថភាពក្នុងការប្រមូលចំណូល ដើម្បីអភិវឌ្ឍមូលដ្ឋាន និងការកាត់បន្ថយភាពក្រីក្រ ការធ្វើប្រតិភូកម្មអំណាចពីរដ្ឋបាលថ្នាក់ជាតិ មករដ្ឋបាលថ្នាក់ក្រោមជាតិ ការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងការផ្តល់សេវាសាធារណៈ ព្រមទាំងការចូលរួមអភិវឌ្ឍមូលដ្ឋានរបស់អង្គការមិនមែនរដ្ឋាភិបាល (NGOs)។

ក្នុងឱកាសនោះ គណៈកម្មការទី២ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម **ជ័យ ជេន្ទ** ប្រធានគណៈកម្មការ បានអញ្ជើញជួប



គណៈកម្មការទី២ព្រឹទ្ធសភាចតុបអនុស្សាវរីយជាមួយអាជ្ញាធរខេត្តបន្ទាយមានជ័យ



គណៈកម្មការទី២ព្រឹទ្ធសភាជួបសវនាការជាមួយតំណាងអង្គការមិនមែនរដ្ឋាភិបាល(NGOs)ខេត្តបន្ទាយមានជ័យ

ពិភាក្សាការងារជាមួយនឹងអាជ្ញាធររដ្ឋបាលខេត្តបន្ទាយ-
មានជ័យ ស្រុកភ្នំស្រុក ឃុំ ស្បៀងឃុំ និងមន្ត្រីជំនាញពាក់ព័ន្ធ
ព្រមទាំងជួបសំណេះសំណាលជាមួយនឹងប្រជាពលរដ្ឋ
នៅសហគមន៍ផលិតស្រូវខ្មែរ (ភូមិមួយផលិតផលមួយ)
និងពិភាក្សាការងារជាមួយនឹងតំណាងអង្គការមិនមែនរដ្ឋា-
ភិបាល(NGOs) ។

ក្រោយពីស្តាប់សេចក្តីរាយការណ៍របស់អាជ្ញាធរខេត្ត និង
ភាគីពាក់ព័ន្ធរួចមក ឯកឧត្តម **ជ័យ ជេន្ន** ប្រធានគណៈ-
កម្មការទី២ព្រឹទ្ធសភា បានថ្លែងនូវការកោតសរសើរ និង
វាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងភាគីពាក់-
ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងធ្វើការអភិវឌ្ឍលើ
គ្រប់វិស័យ ជាពិសេសការងារវិបល្លាស និងវិសហមជ្ឈការ
ក៏ដូចជាការជួយប្រជាពលរដ្ឋបានយ៉ាងល្អ ដោយអនុវត្តន៍
តាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋា-
ភិបាលកម្ពុជា ដែលមានសម្តេចតេជោ **ហ៊ុន សែន** ជា
ប្រមុខ បានណែនាំឱ្យមន្ត្រីរាជការទាំងអស់ខិតខំបម្រើប្រជា-
ពលរដ្ឋទ្វេដង។



គណៈកម្មការទី២ព្រឹទ្ធសភា ចតុបអនុស្សាវរីយជាមួយតំណាងអង្គការមិនមែនរដ្ឋាភិបាល

ឯកឧត្តម **ជ័យ ជេន្ន** ក៏បានលើកទឹកចិត្តដល់គ្រប់ភាគី
ពាក់ព័ន្ធ សូមបន្តយកចិត្តទុកដាក់ក្នុងការងារបន្តទៀត។
ចំណែកបញ្ហាប្រឈម សូមគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវ
ចូលរួមជួយដោះស្រាយឱ្យបានទាន់ពេលវេលា ដើម្បីឱ្យ
ខេត្តមានលទ្ធភាពពេញលេញ ក្នុងការបំពេញភារកិច្ចបម្រើ
ប្រជាពលរដ្ឋ និងផលប្រយោជន៍របស់ប្រទេសជាតិ។

(អត្ថបទ និងរូបភាព៖ លោក អ៊ុក ប៉ូលីន)



គណៈកម្មការទី២ព្រឹទ្ធសភាពិភាក្សាការងារជាមួយអាជ្ញាធរស្រុក ឃុំ ស្បៀងឃុំ និងមន្ត្រីខេត្តបន្ទាយមានជ័យ



**គណៈកម្មការទី៥ព្រឹទ្ធសភាចុះឈ្មោះយល់អំពី ការអនុវត្តច្បាប់អន្តោប្រវេសន៍
និងការផ្សព្វផ្សាយព័ត៌មាន នៅខេត្តសៀមរាប**



គណៈកម្មការទី៥ព្រឹទ្ធសភាជួបពិភាក្សាជាមួយអាជ្ញាធរខេត្តសៀមរាប

ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ គណៈកម្មការ
កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ យោសនាការ
និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥) ដឹកនាំដោយ
លោកជំទាវ **ឌី មូរ៉ាស៊ី** ប្រធានគណៈកម្មការ បានអញ្ជើញ
ជួបពិភាក្សាជាមួយនឹងអាជ្ញាធរខេត្តសៀមរាប ដើម្បីឈ្វេង-
យល់អំពី ការអនុវត្តច្បាប់អន្តោប្រវេសន៍ និងការផ្សព្វផ្សាយ
ព័ត៌មាន ព្រមទាំងការអនុវត្តការងារផ្សេងៗរបស់ខេត្ត នៅ
សាលប្រជុំសាលាខេត្តសៀមរាប។

ក្នុងឱកាសជួបពិភាក្សានោះ ឯកឧត្តម **លី សំរិទ្ធ** អភិ-
បាលរងខេត្តសៀមរាប បានធ្វើសេចក្តីវាយការណ៍អំពី
ទីតាំងភូមិសាស្ត្រ ស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់ ការ
ផ្តល់សេវាសាធារណៈ ការងារសង្គម វិស័យកសិកម្ម ការ
កសាងហេដ្ឋារចនាសម្ព័ន្ធរបស់ខេត្ត។ ទន្ទឹមគ្នានោះដែរ

អាជ្ញាធរខេត្ត និងមន្ទីរពាក់ព័ន្ធ ក៏បានជម្រាបជូនគណៈកម្ម-
ការទី៥ព្រឹទ្ធសភា អំពីការអនុវត្តការងារក្នុងកិច្ចសហការ
ជាមួយនឹងមន្ទីរជំនាញ ដូចជាការគ្រប់គ្រងជនអន្តោប្រវេសន៍
ដោយផ្អែកតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗ
រដ្ឋបាលខេត្តបានអនុវត្តបានយ៉ាងម៉ឺងម៉ាត់ចំពោះជនអន្តោ-
ប្រវេសន៍ ដែលកំពុងស្នាក់នៅប្រកបអាជីវកម្មក្នុងទឹកដីខេត្ត
សៀមរាប និងបានធ្វើការដកហូតឯកសាររដ្ឋបាលកម្ពុជា
មិនប្រក្រតី ដែលជនបរទេសកំពុងកាន់កាប់ ប្រើប្រាស់
ខុសច្បាប់ ដើម្បីសុំប្រកាសទទួលស្គាល់ និងប័ណ្ណស្នាក់នៅ
អចិន្ត្រៃយ៍ ហើយពាក់ព័ន្ធនឹងការងារអធិការកិច្ចហត្ថលេ-
ខាបរទេស ក្រុមការងារបានចុះត្រួតពិនិត្យតាម សហគ្រាស
គ្រឹះស្ថាន និងទីតាំងអាជីវកម្មក្នុងខេត្តសៀមរាប ចំពោះការ
គ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់ខេត្ត មានដូចជា៖



គណៈកម្មការទី៥ព្រឹទ្ធសភាចត្រូវអនុស្សាវរីយជាមួយអាជ្ញាធរខេត្តសៀមរាប



គណៈកម្មការទី៥ព្រឹទ្ធសភាជួបពិភាក្សាជាមួយអាជ្ញាធរសង្កាត់ចុងឃ្លៀសខេត្តសៀមរាប



ស្ថានីយវិទ្យុ ទូរទស្សន៍ កាសែត ទស្សនាវដ្តី និងការផ្សព្វផ្សាយតាម Facebook ជាដើម។

បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍របស់អាជ្ញាធរខេត្តរួចមក លោកជំទាវ **នី មូរីស៊ី** ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា បានជម្រាបជូនអំពី គោលបំណងនៃដំណើរបេសកកម្មរបស់គណៈកម្មការទី៥ព្រឹទ្ធសភា និងបានវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរខេត្ត ដែលបានខិតខំបំពេញការងារតាមតួនាទី ភារកិច្ចរបស់ខ្លួន ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ។ ចំពោះបញ្ហាប្រឈម និងសំណូមពររបស់ខេត្ត គណៈកម្មការទី៥ព្រឹទ្ធសភានឹងរាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យពិចារណា និងចាត់វិធានការដោះស្រាយតាមលទ្ធភាពដែលអាចធ្វើទៅបាន។

ក្រៅពីជួបពិភាក្សាជាមួយនឹងអាជ្ញាធរខេត្ត គណៈប្រតិភូគណៈកម្មការទី៥ព្រឹទ្ធសភាក៏បានអញ្ជើញជួបសំណេះ-



គណៈកម្មការទី៥ព្រឹទ្ធសភាចក្របអនុស្សាវរីយ៍ជាមួយសាលាសង្កាត់ចុងឃ្លៀសសំណាល និងពិភាក្សាការងារជាមួយនឹងអាជ្ញាធរក្រុង និងសង្កាត់ចុងឃ្លៀស ដើម្បីឈ្វេងយល់អំពី ការគ្រប់គ្រងជនបរទេសបែបអន្តោប្រវេសន៍ ដែលកំពុងរស់នៅតាមដងទន្លេសាប ដែលស្ថិតក្នុងក្រុងសៀមរាប ខេត្តសៀមរាប។

(អត្ថបទ៖ លោក រង់ សុជាតិ រូបភាព៖ លោក គង់ យ៉ារីន)



គណៈកម្មការទី៥ព្រឹទ្ធសភាអញ្ជើញទស្សនកិច្ចនៅការិយាល័យអន្តោប្រវេសន៍នៅតាមដងទន្លេសាបខេត្តសៀមរាប

**គណៈកម្មការទី៦ព្រឹទ្ធសភាចុះឈ្វេងយល់អំពី ការអនុវត្តច្បាប់
និងការដោះស្រាយវិវាទក្នុង និងក្រៅប្រព័ន្ធតុលាការ នៅតុលាការទី៥**



គណៈកម្មការទី៦ព្រឹទ្ធសភាជួបពិភាក្សាជាមួយអាជ្ញាធរខេត្តតាកែវ

ពីថ្ងៃទី១ ដល់ទី៧ ខែកញ្ញា ឆ្នាំ២០១៩ គណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា (គណៈកម្មការទី៦) ដឹកនាំដោយឯកឧត្តម **អ៊ុក ប៊ុនឈឿន** ប្រធានគណៈកម្មការបានអញ្ជើញចុះឈ្វេងយល់អំពី វិធានទាំងឡាយនៃការអនុវត្តច្បាប់ និងការដោះស្រាយវិវាទក្នុង និងក្រៅប្រព័ន្ធតុលាការ នៅខេត្តតាកែវ ខេត្តកែប និងខេត្តកំពត។

ក្នុងដំណើរចុះឈ្វេងយល់នេះ គណៈកម្មការទី៦ព្រឹទ្ធសភាបានជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្ត តុលាការ និងអយ្យការអមតុលាការ អាជ្ញាធរមានសមត្ថកិច្ច មន្ទីរជំនាញពាក់ព័ន្ធ និងសមាជិក សមាជិកាក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ ស្នៀងឃុំ។

ឯកឧត្តម **អ៊ុក ប៊ុនឈឿន** ប្រធានគណៈកម្មការទី៦ព្រឹទ្ធសភាបានជម្រាបអាជ្ញាធរខេត្តទាំងបីនោះ អំពីគោលបំណងនៃការចុះបំពេញបេសកកម្មរបស់គណៈកម្មការទី៦ព្រឹទ្ធសភា គឺដើម្បីឈ្វេងយល់អំពី ការដោះស្រាយវិវាទក្នុង និងក្រៅប្រព័ន្ធតុលាការ ដែលផ្តោតលើ៖ គណៈកម្មាធិការដោះស្រាយទំនាស់របស់ក្រុមការងារដោះស្រាយវិវាទផ្សេងៗ ព្រមទាំងវិធីផ្សះផ្សាលើការលែងលះ ក៏ដូចជាអំពីហិរញ្ញក្នុងគ្រួសារ ការបង្កជាសារវន្តរបស់ប្រជាពលរដ្ឋ គឺ



គណៈកម្មការទី៦ព្រឹទ្ធសភាជួបពិភាក្សាជាមួយសាលាដំបូងខេត្តតាកែវ

ទំនាស់អំពីបរិហារកេរ្តិ៍ ការបង្ករបួសស្នាមតូចតាច និងទំនាស់អំពី ការជំពាក់ប្រាក់ជាដើម ហើយក៏នៅមានទំនាស់ដីធ្លី។ គណៈកម្មការទី៦ព្រឹទ្ធសភាក៏ឈ្វេងយល់អំពី ការអនុវត្តច្បាប់ និងការដោះស្រាយទំនាស់នៅថ្នាក់ស្រុក ក្រុង បញ្ជូនមកថ្នាក់ខេត្ត ការិយាល័យប្រជាពលរដ្ឋ ការដោះស្រាយទំនាស់ដីធ្លីរបស់គណៈកម្មការសុរិយោដី ការផ្សព្វផ្សាយច្បាប់ និងការអនុវត្តក្រមព្រហ្មទណ្ឌ ក្រមនីតិវិធីព្រហ្មទណ្ឌរបស់នគរបាល កងរាជអាវុធហត្ថ ព្រមទាំងភ្នាក់ងារសាធារណៈដទៃទៀត ដែលច្បាប់ដោយឡែកប្រគល់អំណាចឱ្យ



គណៈកម្មការទី៦ព្រឹទ្ធសភាជួបពិភាក្សាជាមួយអាជ្ញាធរខេត្តកែប

ធ្វើការពិនិត្យបទល្មើសទាក់ទងនឹងវិស័យជំនាញរបស់ខ្លួន ព្រមទាំងស្តាប់នូវសំណូមពរអំពីច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តនានាផងដែរ។

នៅក្នុងជំនួបនីមួយៗ រដ្ឋបាលខេត្ត តុលាការ មន្ទីរជំនាញ ពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ច បានធ្វើសេចក្តីវាយ- ការណ៍អំពី សភាពការណ៍រួមទូទៅ និងវឌ្ឍនភាពរីកចម្រើន ព្រមទាំងលទ្ធផលការងារសំខាន់ៗ ដែលរដ្ឋបាលខេត្ត សម្រេចបាននាពេលកន្លងទៅ និងផែនការទិសដៅអនុវត្ត បន្ត ព្រមទាំងបញ្ហាប្រឈម និងសំណូមពរមួយចំនួន ជូន គណៈកម្មការទី៦ព្រឹទ្ធសភា ដើម្បីធ្វើការពិនិត្យ និងពាំនាំ សំណូមពរទាំងអស់នេះ ជូនក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បី រកដំណោះស្រាយ។

បន្ទាប់ពីបានស្តាប់នូវសេចក្តីវាយការណ៍គ្រប់ភាគីពាក់- ព័ន្ធចមក ឯកឧត្តម **អ៊ុក ប៊ុនឈឿន** ប្រធានគណៈកម្ម- ការទី៦ព្រឹទ្ធសភា បានថ្លែងនូវការកោតសរសើរ និងវាយ តម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្ត និងភាគីពាក់ព័ន្ធ ដែលបាន ខិតខំប្រឹងប្រែងសម្រេចការងារបានជាផ្នែកមួយប្រសើរក្នុង ការចូលរួមចំណែកជួយដល់អាជ្ញាធរមានសមត្ថកិច្ចចំណុះ ខេត្តទាំងបី ក្នុងដំណើរការផ្តល់សេវាផ្នែកច្បាប់ និងប្រព័ន្ធ យុត្តិធម៌ឱ្យកាន់តែល្អប្រសើរជូនប្រជាពលរដ្ឋ។



គណៈកម្មការទី៦ព្រឹទ្ធសភាជួបពិភាក្សាជាមួយអាជ្ញាធរស្រុក ឃុំ ស្ទឹងឃុំ ខេត្តកែប

មានជំនឿទុកចិត្តលើប្រព័ន្ធច្បាប់ និងតុលាការ។

ឯកឧត្តម **អ៊ុក ប៊ុនឈឿន** បានបញ្ជាក់ថា ការបំភ្លឺរបស់ ភាគីពាក់ព័ន្ធទាំងអស់ និងបញ្ហាទាំងឡាយដែលទទួលបាន ពីដំណើរបេសកកម្មនាពេលនេះ អាចជួយឱ្យគណៈកម្មការ មានមូលដ្ឋានកាន់តែច្បាប់លាស់ ក្នុងការរួមចំណែកជួយ ជំរុញដល់ការកំណែទម្រង់ស៊ីជម្រៅលើប្រព័ន្ធយុត្តិធម៌ ឱ្យ ទទួលបានលទ្ធផលកាន់តែល្អប្រសើរ រវាងថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ។

(អត្ថបទ និងរូបភាព៖ លោក អ៊ុក ប៊ុនឈឿន)



គណៈកម្មការទី៦ព្រឹទ្ធសភាជួបពិភាក្សាជាមួយអាជ្ញាធរខេត្តកំពត

ឯកឧត្តម **អ៊ុក ប៊ុនឈឿន** បានផ្តាំធ្វើទៅគ្រប់ភាគី ពាក់ព័ន្ធទាំងអស់ ត្រូវខិតខំប្រឹងប្រែងចូលរួមដោះស្រាយ នូវរាល់បញ្ហាប្រឈមទាំងឡាយដែលកើតមានឡើង ដើម្បី ពិចារណាកត់ន្លឹះដោះស្រាយបញ្ហាប្រឈមទាំងអស់ឱ្យ ទទួលបានលទ្ធផលកាន់តែល្អថែមទៀត។ ជាពិសេសពង្រឹង និងលើកកម្ពស់ស្មារតីថ្នាក់ក្រោមជាតិ ជួយផ្សព្វផ្សាយ និង អប់រំផ្នែកច្បាប់ដល់ប្រជាពលរដ្ឋឱ្យពួកគាត់កាន់តែយល់ ដឹង និងចូលរួមអនុវត្តច្បាប់បានត្រឹមត្រូវ មានប្រសិទ្ធភាព



គណៈកម្មការទី៦ព្រឹទ្ធសភាជួបពិភាក្សាជាមួយសាលាដំបូងខេត្តកំពត

គណៈកម្មការទី៧ព្រឹទ្ធសភាចុះឈ្មោះ និងប្រមូលព័ត៌មាន ទាក់ទងនឹង
វិស័យជាសមត្ថកិច្ចរបស់ខ្លួន នៅខេត្តសៀមរាប



គណៈកម្មការទី៧ព្រឹទ្ធសភាជួបពិភាក្សាការងារជាមួយអាជ្ញាធរខេត្តសៀមរាប

កាលពីថ្ងៃទី១១ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃព្រឹទ្ធសភា (គណៈកម្មការ ទី៧) ដឹកនាំដោយឯកឧត្តម **ម៉ុង ស៊ីមហ៊ុយ** ប្រធាន គណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹង អាជ្ញាធរ ក្រមប្រឹក្សាខេត្ត និងមន្ទីរពាក់ព័ន្ធ ដឹកនាំដោយ ឯកឧត្តម **លី សំរិទ្ធ** អភិបាលរង នៃគណៈអភិបាលខេត្ត សៀមរាប ដើម្បីឈ្វេងយល់អំពី ការវិវត្តរីកចម្រើន និងការ អនុវត្តច្បាប់ពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់គណៈ កម្មការ នៅសាលប្រជុំសាលាខេត្តសៀមរាប។

ក្នុងឱកាសនោះ ឯកឧត្តម **លី សំរិទ្ធ** អភិបាលរង នៃ គណៈអភិបាលខេត្តសៀមរាប បានជម្រាបជូនគណៈប្រតិភូ ថា ខេត្តសៀមរាបមានគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនសរុប មានចំនួន១.១៨៥កន្លែង ក្នុងនោះមានមត្តេយ្យសិក្សាចំនួន ៥០៣កន្លែង បឋមសិក្សាចំនួន ៥៣៨កន្លែង អនុវិទ្យាល័យ

ចំនួន៩០កន្លែង វិទ្យាល័យចំនួន៤៤កន្លែង សកលវិទ្យាល័យ ចំនួន៧កន្លែង សាលាគរុកោសល្យ និងវិក្រិត្យការខេត្តមាន ចំនួន១កន្លែងមានលោកគ្រូនិងអ្នកគ្រូសរុបចំនួន១១.៧៥៣ នាក់ (ស្រី ៦.៧១៣នាក់)។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ ក្នុងឆ្នាំ២០១៩នេះ ខេត្តសៀមរាបមានសិស្សប្រឡងជាប់ និទ្ទេសA ចំនួន៣៨នាក់ ដែលជាចំណាត់ថ្នាក់ខ្ពស់បន្ទាប់ ពីរាជធានីភ្នំពេញ។

ចំណែកវិស័យធម្មការ និងកិច្ចការសាសនាវិញ គឺមាន សន្ទុះរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយខេត្តសៀមរាបមាន វត្តព្រះពុទ្ធសាសនាទាំងពីរគណៈចំនួន២៤៨វត្ត (គណៈ- ធម្មយុត្តិកនិកាយចំនួន៨៧វត្ត) និងអាស្រមចំនួន២១កន្លែង។ រីឯវិស័យវប្បធម៌ និងសិល្បៈ ក៏មានការរីកចម្រើនគួរជាទី មោទនផងដែរ។ ក្នុងនោះ ខេត្តសៀមរាប មានក្រុមសិល្បៈ មហាជន (របាំបុរាណ របាំប្រពៃណី រង្វង់បុរាណ) ចំនួន ៣២ក្រុម សិល្បករ សិល្បការិនី សរុបចំនួន ១.២០០នាក់



គណៈកម្មការទី៧ព្រឹទ្ធសភាចត្រួតពិនិត្យអនុស្សាវរីយជាមួយអាជ្ញាធរខេត្តសៀមរាប



គណៈកម្មការទី៧ព្រឹទ្ធសភាពិភាក្សាការងារជាមួយអាជ្ញាធរជាតិអប្បបរមា

ដែលកំពុងបម្រើការ និងប្រកបអាជីវកម្មលើវិស័យសិល្បៈ ជូនភ្ញៀវជាតិ-អន្តរជាតិយ៉ាងសកម្មនៅតាមបណ្តាភោជនីយដ្ឋាន សណ្ឋាគារ និងភោជនីយដ្ឋានជាច្រើនកន្លែង នាពេលរាត្រី។

សម្រាប់វិស័យទេសចរណ៍ ឯកឧត្តម **លី សំរិទ្ធ** បានបញ្ជាក់ ថា ខេត្តសៀមរាប គឺជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ ដែល រាជរដ្ឋាភិបាលបានចាត់ទុកជាតំបន់ប៉ូលសេដ្ឋកិច្ចទី២ នៃ ការអភិវឌ្ឍវិស័យទេសចរណ៍របស់ជាតិ ដោយហេតុថា ខេត្ត មានរមណីយដ្ឋានអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ប្រកបដោយតម្លៃអច្ឆរិយ ព្រមទាំងមានតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រធម្មជាតិផ្សេងៗទៀត ដូចជា ទឹកធ្លាក់ ភ្នំគូលែន និងបឹងទន្លេសាបជាដើម។ ល។ ទន្ទឹមនឹងការ រីកចម្រើនរបស់ខេត្ត នៅមានកិច្ចការងារជាច្រើនទៀត ដែលត្រូវអនុវត្ត និងបន្តខិតខំដោះស្រាយនូវរាល់បញ្ហា ប្រឈមមួយចំនួន ដែលទាមទារឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធ បន្តចូលរួមដោះស្រាយ ឱ្យស្របតាមកម្មវិធីនយោបាយ និង យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា សំដៅលើកកម្ពស់ការអភិវឌ្ឍរបស់ខេត្ត ឱ្យបាន កាន់តែរីកចម្រើនថែមទៀត។

ឯកឧត្តម **ម៉ុង ជ័យហ៊ុយ** ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំខេត្ត កម្លាំង ប្រដាប់អាវុធ និងមន្ទីរជំនាញពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែងក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងសកម្មក្នុង ការជម្នះរាល់ការលំបាក និងបញ្ហាប្រឈមនានា ក្នុងដំណើរ ការជំរុញល្បឿន នៃការអភិវឌ្ឍខេត្តឱ្យមានការរីកចម្រើន។ ចំពោះបញ្ហាប្រឈម នៅមានអាជ្ញាធរខេត្តគប្បីបន្តដោះស្រាយជាជំហានៗ ក្នុងការអនុវត្តយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋ-

សភា ក្នុងនោះត្រូវធានាការពារសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជំរុញកំណើនសេដ្ឋកិច្ចតាមតួនាទីភារកិច្ច លើកកម្ពស់ការបណ្តុះបណ្តាលធនធានមនុស្ស ដែលជា បញ្ហាអាយុជីវិតជាតិ និងអនុវត្តន៍គោលនយោបាយកែ ទម្រង់ស៊ីជម្រៅ “ អភិបាលកិច្ចល្អ ” ជាមធ្យោបាយជំរុញ ឱ្យមានការជឿទុកចិត្ត សាមគ្គីភាពទូលំទូលាយ និងវឌ្ឍនភាពសង្គម។

ក្នុងដំណើរបំពេញបេសកកម្មលើទឹកដីខេត្តសៀមរាប គណៈប្រតិភូគណៈកម្មការទី៧ព្រឹទ្ធសភា ក៏បានអញ្ជើញ ជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរជាតិអប្បបរមា ដើម្បី ឈ្វេងយល់អំពីការវិវត្តរីកចម្រើន ពាក់ព័ន្ធនឹងវិស័យសិល្បៈ វប្បធម៌ និងវិស័យទេសចរណ៍ ព្រមទាំងបញ្ហាប្រឈម និង សំណូមពរនានា ដែលអាជ្ញាធរអប្បបរមាបានជួបប្រទះក្នុង ការអនុវត្តការងាររបស់ខ្លួននាពេលកន្លងមក នៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្បបរមា ស្ថិតនៅស្រុកប្រាសាទបាគង ខេត្តសៀមរាប។

(អត្ថបទ៖លោក នុត សច្ចៈ និងរូបភាព ៖ លោក គឹម សិទ្ធិ)



គណៈកម្មការទី៧ព្រឹទ្ធសភាចក្សបអនុស្សាវរីយជាមួយអាជ្ញាធរជាតិអប្បបរមា

**គណៈកម្មការទី៨ព្រឹទ្ធសភាចុះឈ្មោះយល់អំពី វិស័យពាក់ព័ន្ធនឹងសមត្ថកិច្ច
របស់ខ្លួន នៅខេត្តព្រះវិហារ និងខេត្តសៀមរាប**



គណៈកម្មការទី៨ព្រឹទ្ធសភាជួបពិភាក្សាជាមួយអាជ្ញាធរខេត្តព្រះវិហារ

កាលពីថ្ងៃទី១០ ដល់ទី១៣ ខែកញ្ញា ឆ្នាំ២០១៩ គណៈ-
កម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា
ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធ-
សភា(គណៈកម្មការទី៨) ដឹកនាំដោយលោកជំទាវ **ហាន សំអាត** ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សា
ការងារជាមួយនឹងអាជ្ញាធរខេត្តព្រះវិហារ និងខេត្តសៀមរាប
ដើម្បីឈ្វេងយល់អំពីសុខភាពសាធារណៈ។

នៅក្នុងនោះ អាជ្ញាធរខេត្តព្រះវិហារ និងខេត្តសៀមរាប
បានជម្រាបជូនគណៈប្រតិភូអំពី ស្ថានភាពទូទៅរបស់ខេត្ត
សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ វិស័យសុខាភិបាល
វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ វិស័យសង្គមកិច្ច
អតីតយុទ្ធជន និងយុវនីតិសម្បទា វិស័យការងារ មន្ទីរពេទ្យ
និងមន្ទីរជំនាញជុំវិញខេត្ត មានការខ្វះខាតធនធានមនុស្ស
ការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋ គោលនយោបាយ
ភូមិ ឃុំមានសុវត្ថិភាព ចរាចរណ៍ឱសថក្លែងក្លាយនៅលើ
ទីផ្សារ ការអនុវត្តកម្មវិធីវិជ្ជាជីវៈ និងវិសហមជ្ឈការ វឌ្ឍន-
ភាព និងបញ្ហាប្រឈមនានា នៃការអភិវឌ្ឍមូលដ្ឋាននៅក្នុង
ខេត្ត។

ក្នុងឱកាសជួបដាច់ដោយឡែកជាមួយនឹងអាជ្ញាធរខេត្ត
ទាំងពីរ លោកជំទាវ **ហាន សំអាត** បានជម្រាបជូនអំពី
គោលបំណងនៃដំណើរបំពេញបេសកកម្មរបស់គណៈកម្ម-
ការទី៨ព្រឹទ្ធសភា គឺដើម្បីឈ្វេងយល់ពាក់ព័ន្ធនឹងវិស័យ
ជាសមត្ថកិច្ចរបស់គណៈកម្មការ ដោយផ្ដោតលើបញ្ហាសុខ-
ភាពសាធារណៈ វឌ្ឍនភាព និងបញ្ហាប្រឈមនានានៃការ
អភិវឌ្ឍមូលដ្ឋាន ព្រមទាំងសំណូមពរនានា ដែលអាជ្ញាធរ
រដ្ឋបាលខេត្តទាំងពីរ បានជួបប្រទះក្នុងការអនុវត្តការងារនា

ពេលកន្លងទៅ។

លោកជំទាវ **ហាន សំអាត** បានថ្លែងនូវការកោតសរសើរ
និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរ
និងភាគីពាក់ព័ន្ធ ព្រមទាំងលើកទឹកចិត្តដល់អាជ្ញាធរ មន្ត្រី
បុគ្គលិក នៃមន្ទីរជំនាញពាក់ព័ន្ធទាំងអស់ គប្បីខិតខំប្រឹង-
ប្រែងឱ្យអស់លទ្ធភាព ក្នុងការផ្តល់ និងបម្រើសេវាសា-



គណៈកម្មការទី៨ព្រឹទ្ធសភាជួបអនុស្សាវរីយជាមួយអាជ្ញាធរខេត្តព្រះវិហារ



គណៈកម្មការទី៨ព្រឹទ្ធសភាសំណេះសំណាលជាមួយលោកគ្រូពេទ្យនៅមណ្ឌលសុខភាពភ្នំដែក



គណៈកម្មការទី៨ព្រឹទ្ធសភាជួបពិភាក្សាជាមួយអាជ្ញាធរខេត្តសៀមរាប

ធារណៈ ឱ្យបានពេញលេញជូនប្រជាពលរដ្ឋ ដោយមាន ក្រុមសីលធម៌ល្អ មានភាពទទួលខុសត្រូវចំពោះការងារ គោរពតួនាទី ភារកិច្ច និងមានព្រហ្មវិហារធម៌ ចេះចែករំលែក បង្កើននូវចំណងសាមគ្គីផ្ទៃក្នុងល្អ មានមនសិការស្មោះត្រង់ យោគយល់ឱ្យគ្នាទៅវិញទៅមក។ ជាពិសេស ត្រូវទប់ស្កាត់ ឱ្យបាននូវការធ្វើចរាចរណ៍ឱសថក្លែងក្លាយ ការបើកមន្ទីរ ព្យាបាល (clinic) ឬឱសថស្ថានដោយគ្រូពេទ្យដែលគ្មាន ជំនាញច្បាស់លាស់ បញ្ហាក្មេងទំនើង ការទិញ-លក់ និង ប្រើប្រាស់គ្រឿងញៀន និងបទល្មើសផ្សេងៗ។ ចំពោះបញ្ហា ប្រឈម និងសំណូមពរនានា ដែលអាជ្ញាធរខេត្តពុំអាច ដោះស្រាយបាន គណៈកម្មការទី៨ព្រឹទ្ធសភា នឹងរាយ ការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា និងក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីចាត់វិធានការដោះស្រាយឱ្យមាន ប្រសិទ្ធភាព និងទាន់ពេលវេលា។

ក្នុងឱកាសចុះបំពេញបេសកកម្មនោះ គណៈប្រតិភូបាន អញ្ជើញជួបសំណេះសំណាលជាមួយនឹងក្រុមគ្រូពេទ្យ និងប្រជាពលរដ្ឋដែលមកទទួលសេវាផ្នែកសុខាភិបាល នៅ



គណៈកម្មការទី៨ព្រឹទ្ធសភាចត្រួតពិនិត្យការងារជាមួយអាជ្ញាធរខេត្តសៀមរាប

មណ្ឌលសុខភាពភ្នំដែក ស្ថិតក្នុងភូមិភ្នំដែក ឃុំរមណីយ៍ ស្រុករៀង ខេត្តព្រះវិហារ និងជួបសំណេះសំណាលជាមួយ នឹងក្រុមប្រឹក្សាឃុំស្រែល្វាយ សៀន និងប្រជាពលរដ្ឋក្រីក្រ ចាស់ជរា និងស្ត្រីមេម៉ាយចំនួន២០គ្រួសារនៅឃុំស្រែល្វាយ ស្រុកវ៉ារិន ខេត្តសៀមរាបផងដែរ។

(អត្ថបទ និងរូបភាព៖ លោក ស្ងួង បញ្ញា)



គណៈកម្មការទី៨ព្រឹទ្ធសភាអញ្ជើញសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំស្រែល្វាយ ខេត្តសៀមរាប

**គណៈកម្មការទី៩ព្រឹទ្ធសភាចុះឈ្មោះយល់អំពី វិស័យពាក់ព័ន្ធ
នឹងសមត្ថកិច្ចរបស់ខ្លួន នៅខេត្តពោធិ៍សាត់**



គណៈកម្មការទី៩ព្រឹទ្ធសភាជួបពិភាក្សាការងារជាមួយអាជ្ញាធរខេត្តពោធិ៍សាត់

កាលពីថ្ងៃទី១៨ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ គណៈ-
ប្រតិភូគណៈកម្មការសាធារណការ ដឹកនាំដោយ អាកាស
ចរស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ
ថាមពល ពាណិជ្ជកម្ម រៀបចំផែនដី នគរូបនីយកម្ម និង
សំណង់នៃព្រឹទ្ធសភា (គណៈកម្មការទី៩) ដឹកនាំដោយ
ឯកឧត្តម **គង់ សារាជ** ប្រធានគណៈកម្មការ បានអញ្ជើញ
ជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្តពោធិ៍សាត់ដឹកនាំ
ដោយឯកឧត្តម **ម៉ៅ ធនិន** អភិបាល នៃគណៈអភិបាល
ខេត្តពោធិ៍សាត់ ដើម្បីឈ្វេងយល់អំពី វិស័យពាក់ព័ន្ធទៅ
នឹងសមត្ថកិច្ចរបស់គណៈកម្មការ ដោយផ្ដោតលើការអនុវត្ត
ច្បាប់ស្តីពី ផ្លូវថ្នល់ ដំណើរការចែកចាយ និងទូទាត់ថ្លៃថាម-
ពលអគ្គិសនី និងបញ្ហាប្រឈមនានា ដែលខេត្តបានជួប
នាពេលកន្លងទៅ និងពេលបច្ចុប្បន្ន នៅសាលប្រជុំសាលា
ខេត្តពោធិ៍សាត់។

ឯកឧត្តម **ម៉ៅ ធនិន** បានជម្រាបជូនគណៈប្រតិភូ
អំពី ស្ថានភាពទូទៅរបស់ខេត្ត សភាពការណ៍សន្តិសុខ
សណ្តាប់ធ្នាប់ ការងារសាធារណការ និងដឹកជញ្ជូន ការងារ
ស្ថាបនាផ្លូវថ្នល់ និងសំណង់សិល្បកម្ម ការងារអនុវត្តដោយ
កងវិស្វកម្ម ការងារអនុវត្តដោយក្រុមហ៊ុនសាជីវកម្មផ្លូវស្ពាន
ចិន វិស័យរ៉ែ និងថាមពល វិស័យឧស្សាហកម្ម និងសិប្ប-
កម្ម ការងារផលិតកម្ម អាជីវកម្ម អង្គភាពរដ្ឋាករទឹក វិស័យ
ពាណិជ្ជកម្ម វិស័យរៀបចំផែនដី នគរូបនីយកម្ម សំណង់
និងសុរិយោដី ការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ ការ
ដោះស្រាយវិវាទដីធ្លី វិស័យប្រៃសណីយ៍ និងទូរគមនាគមន៍
និងដំណើរការសាងសង់ផ្លូវជាតិលេខ៥៥។

ក្នុងនាមគណៈកម្មការទី៩ព្រឹទ្ធសភា ឯកឧត្តម **គង់
សារាជ** បានផ្តល់អនុសាសន៍ និងវាយតម្លៃខ្ពស់ចំពោះ
ការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្ត ដែលធ្វើឱ្យខេត្តពោធិ៍-



គណៈកម្មការទី៩ព្រឹទ្ធសភាជួបពិភាក្សាការងារជាមួយអាជ្ញាធរស្រុកវាលវែង



គណៈកម្មការទី៩ព្រឹទ្ធសភាជួបពិភាក្សាការងារជាមួយក្រុមការងារអនុស្ថានីយអគ្គិសនីកម្ពុជាខេត្តពោធិ៍សាត់

សាត់មានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងលើកទឹកចិត្តដល់អាជ្ញាធរ មន្ត្រី បុគ្គលិក នៃមន្ទីរជំនាញពាក់ព័ន្ធទាំងអស់គប្បីខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាពក្នុងការផ្តល់ និងបម្រើសេវាសាធារណៈ ឱ្យបានពេញលេញជូនប្រជាពលរដ្ឋ និងសង្គមជាតិឱ្យកាន់តែប្រសើរឡើងជាងនេះបន្ថែមទៀត។ ចំពោះបញ្ហាប្រឈម និងសូមសំណូមពរនានា ដែលអាជ្ញាធរខេត្តពុំអាចដោះស្រាយបាន គណៈកម្មការទី៩ព្រឹទ្ធសភានឹងរាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា និងក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីចាត់វិធានដោះស្រាយឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា។

ក្រៅពីជួបជាមួយនឹងអាជ្ញាធរខេត្ត គណៈប្រតិភូបានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរស្រុកវាលវែង និងក្រុមប្រឹក្សាឃុំចំនួន២៥នាក់ ដើម្បីឈ្វេងយល់អំពីការសាងសង់កំណាត់ផ្លូវថ្នល់លេខ៥៥ ការសាងសង់ស្ថានីយវ៉ារអគ្គិសនី និងបញ្ហាប្រឈមនានាដែលអាជ្ញាធរស្រុក និងឃុំ បានជួបប្រទះនាពេលកន្លងទៅ។ ជាមួយគ្នានោះដែរ គណៈប្រតិភូក៏បានអញ្ជើញចុះត្រួតពិនិត្យមើលដំណើរការនៃការសាងសង់ផ្លូវជាតិលេខ៥៥ ព្រមទាំងចុះពិនិត្យទីតាំងអនុស្ថានីយអគ្គិសនី និងជួបពិភាក្សាការងារជាមួយនឹងលោក **ម៉ាត់ ឆន** នាយករងផ្នែកបណ្តាញបញ្ជូនអគ្គិសនីកម្ពុជា និងក្រុមការងារ ដើម្បីឈ្វេងយល់អំពីដំណើរការចែកចាយ និងទូទាត់ថ្លៃថាមពលអគ្គិសនី និងបញ្ហាប្រឈមនានា នៅសាលប្រជុំអនុស្ថានីយកម្ពុជា ស្ថិតក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

(អត្ថបទ និងរូបភាព៖ លោក ស្ទឹង បញ្ញា)



គណៈកម្មការទី៩ព្រឹទ្ធសភាចុះពិនិត្យទីតាំងអនុស្ថានីយអគ្គិសនីកម្ពុជា



គណៈកម្មការទី៩ព្រឹទ្ធសភាចុះពិនិត្យដំណើរការសាងសង់ផ្លូវថ្នល់លេខ៥៥

**គណៈកម្មការទី១០ព្រឹទ្ធសភាចុះឈ្មោះលំអំពី ការអនុវត្តច្បាប់ប្រឆាំង
អំពើពុករលួយ នៅខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ**



គណៈកម្មការទី១០ព្រឹទ្ធសភាជួបពិភាក្សាជាមួយអាជ្ញាធរខេត្តព្រះវិហារ

ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ គណៈ-
កម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃ
ព្រឹទ្ធសភា (គណៈកម្មការទី១០) ដឹកនាំដោយឯកឧត្តម
ម៉ម ម៉ុននាង ប្រធានគណៈកម្មការ បានអញ្ជើញជួប
ពិភាក្សាជាមួយនឹងអាជ្ញាធរខេត្តព្រះវិហារ និងខេត្តឧត្តរ-
មានជ័យ ដើម្បីឈ្វេងយល់អំពី វឌ្ឍនភាព បញ្ហាប្រឈម
នៃការអនុវត្តច្បាប់ស្តីពី ការប្រឆាំងអំពើពុករលួយ និងការ
រំលោភអំណាច ការអនុវត្តកំណែទម្រង់វិស័យការ និងវិស័យ-
មជ្ឈការ និងការអភិវឌ្ឍមូលដ្ឋាន នៅខេត្តព្រះវិហារ និង
ខេត្តឧត្តរមានជ័យ។

ក្នុងជំនួបពិភាក្សាជាមួយនឹងអាជ្ញាធរខេត្តទាំងពីរ ឯកឧត្តម
ម៉ម ម៉ុននាង ប្រធានគណៈកម្មការទី១០ ព្រឹទ្ធសភា បាន
ជម្រាបអាជ្ញាធរខេត្តអំពី រចនាសម្ព័ន្ធ តួនាទី ភារកិច្ចរបស់
ព្រឹទ្ធសភា និងគោលបំណងនៃដំណើរបេសកកម្មរបស់
គណៈកម្មការទី១០ព្រឹទ្ធសភា ដើម្បីឈ្វេងយល់អំពីវឌ្ឍន-
ភាព បញ្ហាប្រឈមនៃការអនុវត្តច្បាប់ស្តីពី ការប្រឆាំងអំពើ
ពុករលួយ និងការរំលោភអំណាច លទ្ធផលនៃការអនុវត្ត
កំណែទម្រង់វិស័យការ និងវិស័យមជ្ឈការ និងបញ្ហាប្រឈម
នានា នៃការអភិវឌ្ឍមូលដ្ឋាន ព្រមទាំងសំណូមពរនានា
ដែលអាជ្ញាធរខេត្តបានជួបប្រទះក្នុងការអនុវត្តការងារនា
ពេលកន្លងទៅ។

ក្នុងឱកាសនោះ អាជ្ញាធរខេត្តទាំងពីរបានជម្រាបជូន
គណៈប្រតិភូអំពី ទីតាំងភូមិសាស្ត្រ ស្ថានភាពសន្តិសុខ
សណ្តាប់ធ្នាប់ ការផ្តល់សេវាសាធារណៈ ការងារសង្គម និង

ការកសាងហេដ្ឋារចនាសម្ព័ន្ធរបស់ខេត្ត។ ចំពោះការអនុ-
វត្តច្បាប់ស្តីពី ការប្រឆាំងអំពើពុករលួយ តាមរយៈការអនុ-
វត្តច្បាប់ និងលិខិតបទដ្ឋានដែលមានស្រាប់ រួមជាមួយនឹង
អភិក្រមឆ្លុះកញ្ចក់ ដូចជា ដុះក្តែល ព្យាបាល និងវះកាត់
បាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការតម្រង់ទិសឱ្យ
មន្ត្រីរាជការទាំងអស់បំពេញការងារដោយឆន្ទៈ ម្ចាស់ការ
ភក្តីភាព មនសិការវិជ្ជាជីវៈ និងវប្បធម៌សាធារណៈ ដែលធ្វើ
ឱ្យរដ្ឋបាលសាធារណៈកាន់តែមានតម្លាភាព មានប្រសិទ្ធ
ភាពប្រកបដោយប្រសិទ្ធផល ដើម្បីសម្រេចគោលដៅបម្រើ
ប្រជាជនឱ្យកាន់តែល្អប្រសើរឡើង។

អាជ្ញាធរខេត្តនីមួយៗ បានបញ្ជាក់ថា ការកំណែទម្រង់រដ្ឋ-
បាលសាធារណៈសង្កេតឃើញថា មានការវិវត្តរីកចម្រើន
គួរឱ្យកត់សម្គាល់រួមមាន៖ ទី១-បានផ្លាស់ប្តូរឥរិយាបថវប្ប-
ធម៌ និងរបៀបធ្វើការងាររបស់ភ្នាក់ងារសាធារណៈ ស្ថាប័ន
ពិសេសការធ្វើទំនើបកម្ម ត្រូវតែស្របទៅនឹងបរិបទតម្រូវការ
និងកាលៈទេសៈរបស់ប្រទេស ទី២-បានបង្កើនសមត្ថភាព



គណៈកម្មការទី១០ព្រឹទ្ធសភាជួបពិភាក្សាជាមួយក្រុមប្រឹក្សាក្រុង សង្កាត់ខេត្តព្រះវិហារ



គណៈកម្មការទី១០ព្រឹទ្ធសភាជួបពិភាក្សាជាមួយអាជ្ញាធរខេត្តឧត្តរមានជ័យ



ជំនាញ ជួយដោះស្រាយបញ្ហាយេនឌ័រ ក្នុងការអនុវត្តគណនេយ្យភាពសង្គម ទី៣-បានលើកកម្ពស់តម្លាភាព និងប្រសិទ្ធភាពទទួលបាននាំឱ្យមានការជឿជាក់ និងទុកចិត្ត ការចូលរួម និងទប់ស្កាត់អំពើពុករលួយ និងទី៤-បានបង្កើនការចូលរួមរបស់ប្រជាពលរដ្ឋ ពង្រឹងគណនេយ្យភាព និងលទ្ធិប្រជាធិបតេយ្យ។ ជាលទ្ធផលដែលបានលើកឡើងនេះ គឺជាសមិទ្ធផលសម្រេចបានរបស់ខេត្តក៏ដូចជាបណ្តាវិស័យជំនាញក្នុងខេត្ត ដែលក្នុងនោះមានបញ្ហាសេសសល់ និងទិសដៅថ្មីៗ ដែលខេត្តបានដាក់ចេញត្រូវអនុវត្តជាបន្តថ្នាក់ដឹកនាំខេត្ត និងជំនាញគ្រប់ថ្នាក់ បាននឹងកំពុងខិតខំនិងប្តេជ្ញាក្នុងការពុះពារ រួមគ្នាដោះស្រាយឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។

បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍របស់អាជ្ញាធរខេត្ត និងមន្ទីរពាក់ព័ន្ធចមក ឯកឧត្តម **ម៉ម ម៉ុននាង** ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរខេត្ត ដែលបានចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ លើកកម្ពស់ការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ធ្វើឱ្យការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍខេត្ត មានការអភិវឌ្ឍឈាន

ឡើងគួរឱ្យកត់សម្គាល់។
ឯកឧត្តម **ម៉ម ម៉ុននាង** បានផ្តល់អនុសាសន៍ឱ្យថ្នាក់ដឹកនាំខេត្ត ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ ត្រូវចាត់វិធានការឱ្យបានម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ការរំលោភអំណាច ជាពិសេសការជួញដូរ និងប្រើប្រាស់គ្រឿងញៀនព្រមទាំងទប់ស្កាត់ការគ្រោះថ្នាក់ចរាចរណ៍នៅមូលដ្ឋានរបស់ខ្លួន ឱ្យបានកាន់តែប្រសើរឡើងថែមទៀត។ ដោយឡែក ចំពោះបញ្ហាប្រឈម និងសូមសំណូមពរនានាដែលអាជ្ញាធរខេត្តពុំអាចដោះស្រាយបាន គណៈប្រតិភូគណៈកម្មការទី១០ព្រឹទ្ធសភា នឹងរាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ព្រមទាំងក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីចាត់វិធានដោះស្រាយឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា។

ក្រៅពីជួបពិភាក្សាជាមួយអាជ្ញាធរខេត្តទាំងពីរ គណៈប្រតិភូក៏បានអញ្ជើញជួបប្រជុំពិភាក្សាជាមួយនឹងក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាសង្កាត់ នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់ ក្រុងព្រះវិហារ ខេត្តព្រះវិហារ និងក្រុងសំរោង ខេត្តឧត្តរមានជ័យផងដែរ។
(អត្ថបទ និងរូបភាព៖ លោក នុត សច្ចៈ)



គណៈកម្មការទី១០ព្រឹទ្ធសភាជួបពិភាក្សាជាមួយក្រុមប្រឹក្សាក្រុង សង្កាត់ ខេត្តឧត្តរមានជ័យ



សកម្មភាពគណៈកម្មការទី១១ព្រឹទ្ធសភាចូលរួមកិច្ចប្រជុំសាធារណៈ

✽ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ ព្រឹទ្ធសភា បានអញ្ជើញ៖



-ដឹកនាំកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ ទី៨ ដើម្បីពិនិត្យ និងផ្តល់យោបល់លើគម្រោងរៀបចំវេទិកា នៅខេត្តមណ្ឌលគិរី និងការដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃសមាគមមនុស្សធម៌នៅកម្ពុជា ចុះពិនិត្យ និងព្យាបាល ជំងឺទូទៅជូនប្រជាពលរដ្ឋនៅខេត្តព្រះវិហារ និងខេត្តកំពង់ធំ នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩ នៅសាលប្រជុំគណៈកម្មការ ទី១ព្រឹទ្ធសភា។



-ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី១ព្រឹទ្ធសភា ស្តីពី ការត្រៀមចុះបំពេញបេសកកម្មរបស់គណៈកម្មការទី១ ព្រឹទ្ធសភា ទៅកាន់ខេត្តព្រះសីហនុ និងខេត្តកោះកុង នាថ្ងៃទី៤ និងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ នៅសាល ប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា។

✽ឯកឧត្តម ងា ខេន្ទ ប្រធានគណៈកម្មការទី២ ព្រឹទ្ធសភា បានអញ្ជើញ៖



-ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី២ព្រឹទ្ធសភា ដើម្បី

ត្រៀមចុះបំពេញបេសកកម្មឈ្វេងយល់អំពី ការអនុវត្តថវិកា ការអភិវឌ្ឍមូលដ្ឋាន និងការផ្តល់សេវាសាធារណៈនៅថ្នាក់ ក្រោមជាតិ នៅខេត្តបន្ទាយមានជ័យ នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩ នៅសាលប្រជុំគណៈកម្មការទី២ព្រឹទ្ធសភា។



-ដឹកនាំកិច្ចប្រជុំពិនិត្យខ្លឹមសារប្រធានបទត្រៀមធ្វើបទ- បង្ហាញក្នុងវេទិការបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ ទី១ស្តីពី «ការអនុវត្តថវិកាថ្នាក់ក្រោមជាតិ (រាជធានី ខណ្ឌ សង្កាត់) ក្នុងការអភិវឌ្ឍមូលដ្ឋាន ដើម្បីផ្តល់សេវាជូនប្រជា- ពលរដ្ឋប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព» នាថ្ងៃទី១៦ ទី១៧ និងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ នៅសាលប្រជុំ គណៈកម្មការទី២ព្រឹទ្ធសភា។

✽លោកជំទាវ ទី មូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភា បាន៖



-អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៥ព្រឹទ្ធសភា ដើម្បីពិនិត្យ និងវាយតម្លៃលទ្ធផលការងារក្រោយចុះបំពេញ បេសកកម្មរបស់គណៈកម្មការទី៥ព្រឹទ្ធសភា នៅខេត្តកំពង់ធំ ខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ និងពិនិត្យ ខ្លឹមសារ គោលបំណងរបស់គណៈកម្មការទី៥ព្រឹទ្ធសភា ចុះបេសកកម្មទៅខេត្តសៀមរាប នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ ២០១៩ នៅបន្ទប់ប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា។

-អនុញ្ញាតឱ្យលោកស្រី Qin Deli នាយកគ្រប់គ្រងកម្មវិធី ទូទៅ Cambodia Digital TV Co.,LTD ខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ នៅ



សាលប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា។

✽ នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម **ម៉ុង ជឹមហ៊ុយ** ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៧ព្រឹទ្ធសភា ដើម្បីពិនិត្យលទ្ធផលការងារសម្រេចបានប្រចាំខែកញ្ញា និងទិសដៅការងារខែតុលា ឆ្នាំ២០១៩ នៅសាលប្រជុំគណៈកម្មការទី៧ព្រឹទ្ធសភា។



✽ នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ លោកជំទាវ **ហាន សំរោង** ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកាព្រឹទ្ធសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមសមាជិកាព្រឹទ្ធសភា ដើម្បីស្តាប់បទបង្ហាញស្តីពី ច្បាប់អាពាហ៍ពិពាហ៍ និងគ្រួសារ និងមតកសាសន៍ និងពិនិត្យខ្លឹមសារត្រៀមរៀបចំវេទិការបស់ក្រុមសមាជិកាព្រឹទ្ធសភា នៅសាលប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា។

✽ នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម **គង់ សារាង** ប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៩ព្រឹទ្ធសភា ដើម្បីពិភាក្សាការងារត្រៀមចុះបេសកកម្មរបស់គណៈកម្មការ នៅសាលប្រជុំគណៈកម្មការទី៩ព្រឹទ្ធសភា។

✽ នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម **ម៉ុង ម៉ុននាង** ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី១០ព្រឹទ្ធសភា ដើម្បីពិនិត្យរបាយការណ៍សកម្មភាពការងារ និងរបាយការណ៍ថវិកាប្រចាំខែកញ្ញា និងលើកទិសដៅការងារបន្ត នៅសាលប្រជុំគណៈកម្មការទី១០ព្រឹទ្ធសភា។



✽ នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម **ម៉ាន់ ឈឿន** អនុប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានអនុញ្ញាតឱ្យលោកស្រី Christiane Blancot ក្រុមការងាររៀបចំ Congres de AIMF (Association International des Maries Francophone) ចូលជួបពិភាក្សាការងារ នៅសាលប្រជុំគណៈកម្មការទី៧ព្រឹទ្ធសភា។

ការទទួលពាក្យបណ្តឹង

✽ ក្នុងអំឡុងខែកញ្ញា ឆ្នាំ២០១៩នេះ ព្រឹទ្ធសភាបានទទួលពាក្យបណ្តឹងចំនួន១ករណី ធ្វើកំណត់បង្ហាញពាក្យបណ្តឹងចំនួន១ករណី ធ្វើលិខិតអនុរាជ្យទៅក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីដោះស្រាយចំនួន៥ករណី និងឆ្លើយតបទៅម្ចាស់បណ្តឹងចំនួន៤ករណី កំពុងពិនិត្យសិក្សាចំនួន២ករណី ព្រមទាំងបានទទួលឯកសារពាក្យបណ្តឹងដែលក្រសួងស្ថាប័នពាក់ព័ន្ធចម្លងជូនមកគណៈកម្មការទី១ព្រឹទ្ធសភា ដើម្បីជូនជ្រាបបានចំនួន៧ករណី។

សកម្មភាពសមាជិកព្រឹទ្ធសភាបំពេញការងារនៅតាមភូមិតាតទាំង៨

✽ នាថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម
យ៉ង់ សែម ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បាន
អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋ ព្រមទាំងនាំយកនូវ
ទេយ្យទាន និងបច្ច័យមួយចំនួន ដើម្បីប្រគេនព្រះសង្ឃនៅ
ក្នុងវត្តសសរ១០០ ស្ថិតក្នុងស្រុកសំបូរ ខេត្តក្រចេះ។

✽ ឯកឧត្តម **ជា ខេង្គ** ប្រធានគណៈកម្មការទី២
ព្រឹទ្ធសភា បានអញ្ជើញ៖



- ចូលរួមក្នុងពិធីបុណ្យខួបគម្រប់៧ថ្ងៃ លោក **នន ម៉ារឌី**
ស្វាមីលោកស្រី **សំ សុផល្លីស** ប្រធានការិយាល័យ នៃ
នាយកដ្ឋានពិធីការ និងទំនាក់ទំនងអន្តរជាតិ នៃអគ្គលេខា-
ធិការដ្ឋានព្រឹទ្ធសភា ដែលបានទទួលមរណភាព ក្នុងជន្មាយុ
៤៧ឆ្នាំ ដោយរោគាពាធ នៅភូមិតាងួន២ សង្កាត់កាកាប១
ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាថ្ងៃទី២៤ ខែសីហា
ឆ្នាំ២០១៩។



- ចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តជ័យឧត្តម
ស្ថិតក្នុងឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ
នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩។

✽ ឯកឧត្តមបណ្ឌិត **ម៉ុង ឫទ្ធី** ប្រធានគណៈកម្មការ

ទី៣ព្រឹទ្ធសភា បានអញ្ជើញ៖

- ជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករ ព្រមទាំង
ពិនិត្យ និងជំរុញក្រុមការងារគ្រឿងចក្រ និងខ្នងអណ្តូងទឹក
ដើម្បីសាងសង់កសិដ្ឋានចិញ្ចឹមជ្រូក GGP នៅឃុំកែវផុស
ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នាថ្ងៃទី៣០ ខែសីហា ឆ្នាំ
២០១៩។

- ជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ
ព្រមទាំងពិនិត្យមើលការងារតបណ្តាញស្រោចទឹកដើម
ក្រូចខ្ពង់ចំនួន១១ហិកតា និងមើលការដាំដើមចេកសាក
ល្បែង ព្រមទាំងជំរុញការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធ
ទីលានប្រណាំងរថយន្ត នៅតំបន់អភិវឌ្ឍន៍ម៉ុង ឫទ្ធី សែន-
ជ័យស្ថិតក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី៣១
ខែសីហា ឆ្នាំ២០១៩។



- នាំយកគ្រឿងបរិភោគ ទៅប្រគេនព្រះសង្ឃដែលគង់
ចាំព្រះវស្សា នៅវត្តអង្គប្រិយ៍ ស្រុកសំរោង ខេត្តតាកែវ និង
វត្តភូមិថ្មី នៅវត្តភូមិថ្មី ឃុំបែកចាន ស្រុកអង្គស្នួល នាថ្ងៃទី១
ខែកញ្ញា ឆ្នាំ២០១៩។



- ជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករ ព្រមទាំង

ចុះពិនិត្យមើលសកម្មភាពក្រុមការងារគ្រឿងចក្រកំពុង
ឈូសឆាយ និងរៀបចំហេដ្ឋារចនាសម្ព័ន្ធនានា នៅតំបន់
អភិវឌ្ឍន៍ម៉ុង ឫទ្ធីសែនជ័យ ស្ថិតក្នុងស្រុកសំរោងទង ខេត្ត
កំពង់ស្ពឺ នាថ្ងៃទី៦ និងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩។



-ជួបសំណេះសំណាលជាមួយនឹងក្រុមកីឡាករប្រណាំង
ម៉ូតូកម្ពុជា ធ្វើដំណើរពីថ្ងៃរងខេត្តកោះកុង ទៅកាន់តំបន់ភ្នំ
គិរីរម្យ ខេត្តកំពង់ស្ពឺ នៅឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្ត
ព្រះសីហនុ នាថ្ងៃទី៧ និងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩។

-ជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករ ព្រមទាំង
ចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធ និងបរិស្ថាន ដើម្បីចូលរួមជា
ចំណែកអភិវឌ្ឍន៍តំបន់ជនបទឱ្យក្លាយទៅជាទីក្រុងក្នុងពេល
ឆាប់ៗនេះ នៅឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
នាថ្ងៃទី១៣ និងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩។

-ជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករ នៅឃុំ
សែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី១៥ ខែកញ្ញា
ឆ្នាំ២០១៩។

-ចូលរួមក្នុងពិធីវាយគងបោះបាយបិណ្ឌជាមួយនឹង
ឧបាសក និងឧបាសិកាចំណុះជើងវត្ត និងប្រជាពលរដ្ឋ
នៅវត្តមន្ទីរប្រសិទ្ធិវង្ស ស្ថិតក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែក-
ព្នៅ រាជធានីភ្នំពេញ នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩។

-ជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករ ព្រមទាំង
ចុះពិនិត្យមើលប្រព័ន្ធប្រឡាយទឹក និងហេដ្ឋារចនាសម្ព័ន្ធ
នានា នៅភ្នំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី
២៤ ខែកញ្ញា ឆ្នាំ២០១៩។

-នាំយកបច្ច័យ ទេយ្យទាន និងចង្ហាន់ប្រគេនព្រះសង្ឃ



ដែលគង់ចាំព្រះវស្សា នៅវត្តបឹងខ្នារ ភូមិសំរោងជើងភ្នំ ឃុំ
សែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី២៤ ខែកញ្ញា
ឆ្នាំ២០១៩។

✽នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម **សុខ
គសាន** ប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា បានអញ្ជើញ
នាំយកទេយ្យវត្ថុ គ្រឿងឧបភោគ បរិភោគ និងបច្ច័យមួយ
ចំនួន ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តបទុមវតី
រាជធានីភ្នំពេញ។



✽នាថ្ងៃទី១៥ ទី១៧ និងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩
លោកជំទាវ **ទី មួរ៉ាស៊ី** ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា
បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងសមាជិក
ក្រុមប្រឹក្សាឃុំ មេភូមិ និងមេឃុំព្រែកតាទែន ឃុំពញាឮ និង
មេឃុំកំពង់ល្អង នៅសាលាឃុំពញាឮ ស្រុកពញាឮ ខេត្ត
កណ្តាល។

✽នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម **អ៊ុក
ម៉ុងឈឿន** ប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា ឯកឧត្តម
ឡាន ឆន លេខាធិការគណៈកម្មការទី១០ព្រឹទ្ធសភា
បានអញ្ជើញចូលរួមពិធីចែកអំណោយមនុស្សធម៌កាកបាទ
ក្រហមកម្ពុជា ជូនប្រជាជនរងគ្រោះដោយទឹកជំនន់ចំនួន



២.៥០៨គ្រួសារ ក្រោមអធិបតីភាពឯកឧត្តម **ជា សុផារ៉ា** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

✽នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម **អ៊ុក ម៉ុងឈឿន** ប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី៨ ចំនួន៣វត្ត គឺវត្តក្តុល វត្តបង្កោ និងវត្តដារ ស្ថិតក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។



✽នាថ្ងៃទី២៧ ខែសីហា និងថ្ងៃទី៤ និងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម **ម៉ុង ជ័យហ៊ុយ** ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាសង្កាត់ នៅខណ្ឌកំបូល រាជធានីភ្នំពេញ។

✽លោកជំទាវ **មាន សំអាន** ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញ៖



-ជាអធិបតីភាពក្នុងពិធីប្រកាសសេចក្តីសម្រេចកែសម្រួលសមាសភាពគណៈកិត្តិយស និងគណៈកម្មការប្រតិបត្តិសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះវិហារ នៅក្រុងព្រះវិហារ ខេត្តព្រះវិហារ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩។



-ជាអធិបតីភាពក្នុងពិធីប្រកាសសេចក្តីសម្រេចកែសម្រួលសមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តសៀមរាប នៅក្រុងសៀមរាប ខេត្តសៀមរាប នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩។

✽នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម **ខៀវ មុត** អនុប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំ និងសួរសុខទុក្ខប្រជាពលរដ្ឋ នៅក្នុងឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។

✽ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត **ចាន់ នារ៉េត** អនុប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ ព្រមទាំងបានឧបត្ថម្ភថវិកាមួយចំនួន នៅឃុំស៊ីង ស្រុកសំឡូត ខេត្តបាត់ដំបង នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩។

✽នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម **ម៉ុង លឹម** អនុប្រធាន ឯកឧត្តម **អន ស៊ី** លេខាធិការ និងឯកឧត្តម **សត នារ៉ាឌី** សមាជិកគណៈកម្មការទី៤ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងរដ្ឋបាលខេត្តបន្ទាយមានជ័យ ដឹកនាំដោយឯកឧត្តម **ខេង ស៊ឹម**



ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម **អ៊ុំ ព្រឿន** អភិបាលនៃគណៈអភិបាលខេត្ត ដើម្បីជំរុញ និងលើកកម្ពស់ការផ្តល់សេវារដ្ឋបាលការងារអត្រានុកូលដ្ឋាន ការកែតម្រូវអក្ខរាវិទ្យាក្នុងអត្រានុកូលដ្ឋាន មូលនិធិអភិវឌ្ឍន៍ឃុំ សង្កាត់ និងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព នៅសាលាខេត្តបន្ទាយមានជ័យ។

-ចូលរួមក្នុងវេទិកាសាធារណៈជាមួយនឹងចៅសង្កាត់មេភូមិ និងបងប្អូនប្រជាពលរដ្ឋរស់នៅភូមិ១១ ភូមិ១២ និងភូមិ១៣ ដើម្បីស្តាប់សំណូមពរពាក់ព័ន្ធការអនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព នៅសាលាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទទួលគោក រាជធានីភ្នំពេញ នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩។

✽នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម **ឈិត គឹមយាត** អនុប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំ នៃស្រុកកោះសូទិន ខេត្តកំពង់ចាម។



✽នាថ្ងៃទី១៤ ទី១៥ និងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម **អាយ ខន** អនុប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី១ ទី២ និងទី៤ ចំនួន៤វត្ត គឺវត្តទេពនិមន្ត វត្តសាគររាម(ហៅវត្តពាមក្រសោប) វត្តតាតែក្រោម និងវត្តត្រពាំងរូង ស្ថិតក្នុងខេត្តកោះកុង។

-ចូលរួមក្នុងកិច្ចប្រជុំជាមួយនឹងប្រធានភូមិទាំង១៣ នៃសង្កាត់ទឹកល្អក់ទី២ ដើម្បីផ្សព្វផ្សាយលទ្ធផលការងារក្នុងខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា ព្រមទាំងធ្វើការបោះឆ្នោតជ្រើសតាំងគណៈកម្មការសមាគមមនុស្សចាស់ នៅសាលាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទទួលគោក រាជធានីភ្នំពេញ នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩។

✽ឯកឧត្តម **អាយ ខន** អនុប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា និងឯកឧត្តម **វ៉ុន ចន់** សមាជិកគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម **ប៉ា សាន្ត** អតីតស្នងការនគរបាលខេត្តកោះកុង និងជាអតីតអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃនៅភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩។

-ចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តបទុមវតី ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩។

✽ឯកឧត្តម **ម៉ាន់ ឈឿន** អនុប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញ៖

-ចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៤ ជាមួយនឹងលោកចៅសង្កាត់ទាំង១៣ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទទួលគោក រាជធានីភ្នំពេញ នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩។

✽ឯកឧត្តម **ប្រាក់ ចំរើន** អនុប្រធានគណៈកម្មការ

ទី៨ព្រឹទ្ធសភា បានអញ្ជើញ៖



-ជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំ នាយ-
ប៉ុស្តិ៍នគរបាលរដ្ឋបាល និងស្មៀនឃុំ នៅខេត្តកណ្តាល
នាថ្ងៃទី២៨ ទី៣០ និងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩។



-ពិនិត្យមើលស្ថានភាពជាក់ស្តែងប្រឡាយទឹក និងផ្លូវ
ដែលជាសំណូមពររបស់ប្រជាពលរដ្ឋ នៅឃុំដំណាក់អំពិល ស្រុក
អង្គស្នួល ខេត្តកណ្តាល នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩។



-ចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តព្រៃពូច
ស្ថិតក្នុងឃុំព្រៃពូច ស្រុកអង្គស្នួល ខេត្តកណ្តាល នាថ្ងៃទី
១៤ ខែកញ្ញា ឆ្នាំ២០១៩។

-ចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី២ នៅវត្តទួលអង្គ
ស្ថិតក្នុងឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ នាថ្ងៃទី១៥ ខែ



កញ្ញា ឆ្នាំ២០១៩។



-ចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៦ នៅវត្តដំណាក់-
អំពិល និងចុះពិនិត្យផ្លូវលំជាច្រើនខ្សែក្នុងស្រុកអង្គស្នួល
ដើម្បីវាយតម្លៃ និងត្រៀមរៀបចំជួសជុលសម្រួលដល់ការ
ធ្វើដំណើររបស់ប្រជាពលរដ្ឋ នៅឃុំដំណាក់អំពិល ស្រុក
អង្គស្នួល ខេត្តកណ្តាល នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩។

***ឯកឧត្តម ម៉ែន ស៊ីផាន់ អនុប្រធានគណៈកម្ម-
ការទី៨ព្រឹទ្ធសភា បានអញ្ជើញ៖**

-ចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តបទុមវតី
រាជធានីភ្នំពេញ នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩។

-ជួបសំណេះសំណាលជាមួយនឹងលោកគ្រូ អ្នកគ្រូ នៅ
សាលាបឋមសិក្សាព្រះពន្លា និងសួរសុខទុក្ខចាស់ជរាមាន
ជំងឺនៅភូមិព្រះពន្លា ឃុំព្រះពន្លា ស្រុកកំពង់រោទ៍ ខេត្តស្វាយ-
រៀង នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩។

-ចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៩ និងថ្ងៃទី១១
នៅវត្តព្រះពន្លា និងវត្តត្រពាំងលាជ ស្ថិតក្នុងស្រុកកំពង់រោទ៍
ខេត្តស្វាយរៀង នាថ្ងៃទី២២ និងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ
២០១៩។

✽ឯកឧត្តម **ហែម ខន** អនុប្រធានគណៈកម្មការ
ទី១០ព្រឹទ្ធសភា បានអញ្ជើញ៖

-ចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ
សីហា និងលើកទិសការងារបន្តរបស់ថ្នាក់ដឹកនាំខេត្តកំពង់-
ស្ពឺ នៅសាលាខេត្តកំពង់ស្ពឺ នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩។

-ចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌនៅវត្តម្រំជើង វត្តម្រំត្បូង
វត្តអំពែភ្នំ វត្តថ្មី និងវត្តសុព័រទេព ស្ថិតក្នុងក្រុងច្បារមន ខេត្ត
កំពង់ស្ពឺ នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩។

✽នាថ្ងៃទី១-២ ទី៧-៨ និងថ្ងៃទី២១-២២ ខែកញ្ញា ឆ្នាំ
២០១៩ ឯកឧត្តម **ណាំ ទុំ** លេខាធិការគណៈកម្មការទី១
ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយនឹង
ក្រុមប្រឹក្សាឃុំ និងសួរសុខទុក្ខប្រជាពលរដ្ឋនៅខេត្តបាត់-
ដំបង។

✽នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម **គិន
ណែត** លេខាធិការគណៈកម្មការទី២ព្រឹទ្ធសភា បាន
អញ្ជើញចូលរួមក្នុងពិធីបុណ្យឧបគម្រប់១០ឆ្នាំ ព្រះពុទ្ធរូប
អង្គធំ ភ្នំជីតាពេជ្រ នៅស្រុកគិរីវង់ ខេត្តតាកែវ។

✽នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម **អន
ស៊ី** លេខាធិការគណៈកម្មការទី៤ព្រឹទ្ធសភា និងឯកឧត្តម
ឈឹម ចាន់ណា សមាជិកគណៈកម្មការទី៧ព្រឹទ្ធសភា
បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជា
ផ្លូវការស្ពានភ្ជាប់និស្ស័យបារាយណ៍មេបុណ្យ និងប្រគល់
គ្រឿងចក្រសម្រាប់ជួសជុលប្រាសាទបន្ទាយឆ្មារ ក្រោម
អធិបតីភាពឯកឧត្តម **កែ គឹមឃ្មុន** ឧបនាយករដ្ឋមន្ត្រី
នៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

✽នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម **អន
ស៊ី** លេខាធិការគណៈកម្មការទី៤ព្រឹទ្ធសភា បានអញ្ជើញ
ចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌ នៅវត្តប្រជាធម្មត្រ័យ ស្ថិត
ក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមាន-
ជ័យ។



✽នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម **នាម
វណ្ណា** លេខាធិការគណៈកម្មការទី៥ព្រឹទ្ធសភា ឯកឧត្តម
ហេង មូរ៉ា សមាជិកគណៈកម្មការទី២ព្រឹទ្ធសភា និង
ឯកឧត្តម **ប្រឹច គឹមស្រីន** សមាជិកគណៈកម្មការទី៣
ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងពិធីចែកអំណោយជូន
បងប្អូនប្រជាពលរដ្ឋខ្មែរក្រីក្រ ជនចាស់ជរា ជនពិការគ្មាន
ទីពឹង និងជនងាយរងគ្រោះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត **ប៊ុន រ៉ានី ហ៊ុនសែន** ប្រធានកាក-
បាទក្រហមកម្ពុជា នៅខេត្តត្បូងឃ្មុំ។

✽ឯកឧត្តម **នាម វណ្ណា** លេខាធិការគណៈកម្ម-
ការទី៥ព្រឹទ្ធសភា បានអញ្ជើញ៖



-ជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនខ្មែរសាស-
និកឥស្លាម និងចែកស្រូវជូនដល់ជនចាស់ជរា ជនពិការ
និងគ្រួសារក្រីក្រ នៅភូមិអង្គរជា ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ
ខេត្តត្បូងឃ្មុំ នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩។

-ជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាឃុំ
ថ្មពេជ្រ ដើម្បីស្តាប់របាយការណ៍ និងឈ្វេងយល់អំពី ការ
អនុវត្តតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ និងការងារផ្តល់



សេវាជូនប្រជាពលរដ្ឋនៅមូលដ្ឋាន នៅសាលាឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩។

-ជួបសំណេះសំណាល និងសួរសុខទុក្ខលោកយាយ លោកតា លោកអាចារ្យ និងប្រជាពលរដ្ឋនៅភូមិថ្មពេជ្រ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩។

✽លោកជំទាវ **ម៉ូ សន្តាន់** លេខាធិការគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញ៖

-ចូលរួមក្នុងពិធីបោះឆ្នោតជ្រើសរើសក្បាលម៉ាស៊ីនយុវជនភូមិ សង្កាត់ របស់យុវជនសង្កាត់ចាក់អង្រែក្រោម នៅសាលាខណ្ឌមានជ័យ រាជធានីភ្នំពេញ នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៩។

-ចូលរួមក្នុងពិធីប្រកាសនាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ នៅស្នាក់ការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩។

-ចូលរួមក្នុងពិធីប្រគេនទេយ្យទាន នៅវត្តប្រាសាទសង្កាត់ពញាឈន់ ខណ្ឌព្រៃកញ្ជ័រ រាជធានីភ្នំពេញ នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩។

✽នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម **ទីប ផន** លេខាធិការគណៈកម្មការទី៩ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋក្រីក្រ នៅស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។

✽ឯកឧត្តម **ឡាន ឆន** លេខាធិការគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញ៖

-ចូលរួមក្នុងពិធីសំណេះសំណាលជាមួយនឹងថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រុងស្ទឹង នៅក្រុងស្ទឹង ខេត្តត្បូងឃ្មុំ នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩។



-ចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តបុទុមវតី រាជធានីភ្នំពេញ នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩។



-នាំយកទេយ្យទាន គ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ ចង្កាន់ និងបច្ច័យ ទៅប្រគេនព្រះសង្ឃ នៅវត្តបុទុមព្រឹក្សតាប៉ារជើងច្រង់ ស្ថិតក្នុងឃុំទួលស្នួល ស្រុកក្រចេះ ខេត្តត្បូងឃ្មុំ នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩។



-ចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៣ នៅវត្តមង្គលបុរី ស្ថិតក្នុងឃុំមង្គលបុរី ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩។



-នាំយកបច្ច័យ ទេយ្យទាន គ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ និងចង្ហាន់ ទៅវេរប្រគេនព្រះសង្ឃ នៅវត្តអន្លូងពោង ស្ថិតក្នុងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩។

✽ឯកឧត្តម **ដូង ចន់** សមាជិកគណៈកម្មការទី១ ព្រឹទ្ធសភា បានអញ្ជើញ៖

-ចូលរួមក្នុងពិធីកាន់បិណ្ឌជាមួយនឹងប្រជាពលរដ្ឋ នៅវត្តព្រែកស្វាយ ស្ថិតក្នុងស្រុកកោះកុង ខេត្តកោះកុង នាថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០១៩។

-ជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាសង្កាត់ និងស្ថាប័នទូទៅប្រជាពលរដ្ឋ នៅខេត្តកោះកុង នាថ្ងៃទី២១ ទី២២ និងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩។

✽ឯកឧត្តម **ជឹម លាត** សមាជិកគណៈកម្មការទី១ ព្រឹទ្ធសភា បានអញ្ជើញ៖

-ចូលរួមក្នុងកិច្ចប្រជុំជាមួយនឹងក្រុមប្រឹក្សាឃុំ ស្រុកជើង- ព្រៃ ខេត្តកំពង់ចាម នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ ២០១៩។

-ចូលរួមក្នុងពិធីបុណ្យសពឯកឧត្តម **នួន សាមិន** អតីត សមាជិកព្រឹទ្ធសភា និងជាទីប្រឹក្សាសម្តេចប្រធានព្រឹទ្ធសភា នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម នាថ្ងៃទី២៣ និងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩។



✽នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ លោកជំទាវ **ឱ សុខុម** សមាជិកគណៈកម្មការទី២ព្រឹទ្ធសភា បានសហ- ការជាមួយនឹងក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃប្រទេសបារាំង (AMH) ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅ សាលាបឋមសិក្សាមហាផល ឃុំឈានមុខ ស្រុកត្បែងមាន- ជ័យ ខេត្តព្រះវិហារ។

✽ឯកឧត្តម **ប្រឹង គឹមស្រីលាង** សមាជិកគណៈកម្ម-

ការទី៣ព្រឹទ្ធសភា បានអញ្ជើញ៖

-ចូលរួមពិធីសម្ពោធសាលាបឋមសិក្សា១ឧង មាន៥ បន្ទប់ ដែលជាអំណោយរបស់សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា ក្រោមអធិបតីភាពឯកឧត្តម **ខៀវ កាញ៉ារិន្ទ** រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅភូមិទី៥ ឃុំ កោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩។

-ជួបសំណេះសំណាលជាមួយនឹងសិស្សប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និទ្ទេស A,B,C និងបាន ចែករង្វាន់ម៉ូតូដល់សិស្សជាប់និទ្ទេសAចំនួន២នាក់ ក្នុង ម្នាក់ៗទទួលបានម៉ូតូចំនួន១គ្រឿង នៅវិទ្យាល័យហ៊ុនសែន ស្ទឹងត្រង់ ខេត្តកំពង់ចាម នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩។

✽ឯកឧត្តម **លី សារី** សមាជិកគណៈកម្មការទី៣ ព្រឹទ្ធសភា បានអញ្ជើញ៖

-ចូលរួមក្នុងកិច្ចប្រជុំជាមួយនឹងថ្នាក់អីម៉ាខេត្ត ស្រុក ក្រុង ដើម្បីត្រួតពិនិត្យលទ្ធផលការងារត្រីមាសឆ្នាំ២០១៩ នៅ ភូមិកំពង់កែស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩។

-ចូលរួមក្នុងពិធីជួបសំណេះសំណាល និងនាំយកថវិកា មួយចំនួន ចែកជូនប្រជាពលរដ្ឋចំនួន២០០នាក់ ក្នុងនោះ មានចាស់ជរា ស្រីមេម៉ាយ ប្រជាជនក្រីក្រ ជនពិការសរុប ចំនួន១០០នាក់ និងសិស្សានុសិស្សចំនួន១០០នាក់ នៅ ភូមិម៉ាក់ប្រាង្គ ឃុំកំពង់ត្រែង ស្រុកទឹកឈូ ខេត្តកំពត នាថ្ងៃ ទី១៩ ខែកញ្ញា ឆ្នាំ២០១៩។

✽ឯកឧត្តម **សត នារ៉ាឌី** សមាជិកគណៈកម្មការ ទី៤ព្រឹទ្ធសភា បានអញ្ជើញ៖



-ជួបពិភាក្សាការងារជាមួយនឹងក្រុមប្រឹក្សាសង្កាត់ទឹកវិល ដើម្បីឈ្វេងយល់អំពី ការផ្តល់សេវាជូនប្រជាពលរដ្ឋ ការងារ

ផ្តល់អត្តសញ្ញាណប័ណ្ណ ការងារអនុវត្តគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព ការងារអនុវត្តច្បាប់នៅថ្នាក់មូលដ្ឋាន នៅសង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩។



-ជួបពិភាក្សាការងារជាមួយនឹងក្រុមប្រឹក្សាឃុំ លោក លោកស្រីមេភូមិ និងយុវជនក្នុងមូលដ្ឋានឃុំគោកដូង នៅ ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៩។

✽ឯកឧត្តម **ហួន ម៉េង** សមាជិកគណៈកម្មការទី៤ ព្រឹទ្ធសភា បានអញ្ជើញ៖



-ចូលរួមក្នុងពិធីបុណ្យសពលោក **ហាស សាវិន** សមា- ជិកក្រុមប្រឹក្សាក្រុងបានលុង ឪពុកបង្កើតលោក **យ៉ែន ស៊ីយ៉ា** ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តរតនគិរី នៅភូមិមួយ សង្កាត់កាចាញ ក្រុង បានលុង ខេត្តរតនគិរី នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩។



-នាំយកសម្ភារបរិក្ខា ទេយ្យវត្ថុ និងបច្ច័យមួយចំនួន ទៅប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅវត្តឥសាន រតនារាម(ហៅវត្តភ្នំស្វាយ) ស្ថិតក្នុងភូមិភ្នំស្វាយ សង្កាត់ បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩។



-ចូលរួមក្នុងពិធីបូជាសពលោក **ហាស សាវិន** សមា- ជិកក្រុមប្រឹក្សាក្រុងបានលុង នៅសង្កាត់កាចាញ ក្រុងបាន- លុង ខេត្តរតនគិរី នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩។

✽លោកជំទាវ **ឃួន ឃុនឌី** សមាជិកគណៈកម្ម- ការទី៥ព្រឹទ្ធសភា បានអញ្ជើញ៖

-ចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំ ឆមាសទី១ និងលើកទិសដៅការងារសម្រាប់ឆមាសទី២ ឆ្នាំ២០១៩ របស់ខេត្តកំពង់ធំ ក្រោមអធិបតីភាពឯកឧត្តម បណ្ឌិត **ខួន ស្រីល** អនុប្រធានទី១រដ្ឋសភា នៅខេត្តកំពង់ធំ នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៩។



-ចូលរួមសហការជាមួយនឹងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃ សមាគមបេសកកម្មមនុស្សធម៌នៅកម្ពុជា ចុះពិនិត្យព្យា- បាលជំងឺទូទៅ ជូនប្រជាពលរដ្ឋ នៅឃុំកំពង់ស្វាយ ស្រុក កំពង់ធំ ខេត្តកំពង់ធំ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩។

✽ឯកឧត្តម **អ៊ុក គង់** សមាជិកគណៈកម្មការទី៦ ព្រឹទ្ធសភា បានអញ្ជើញ៖

-ចូលរួមក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៤ នៃទិវាបុណ្យជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម (២/៩/១៩៤៥-២/៩/២០១៩) នៅសាលាមហាស្រពស្ទឹងសង្កែ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩។

-ជួបសំណេះសំណាលការងារជាមួយនឹងលោក **កុល បុត្រ** ប្រធានក្រុមប្រឹក្សាស្រុកសំឡូត និងលោក **សេី សាម៉េត** អភិបាលស្រុកសំឡូត នៅសាលាស្រុកសំឡូត ខេត្តបាត់ដំបង នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩។

-ចុះសួរសុខទុក្ខភរិយាលោក **សុខ សុផាវ៉ា** សមាជិក ក្រុមប្រឹក្សាស្រុកសំឡូត ដែលកំពុងសម្រាកសម្រាលបុត្រ នៅមន្ទីរព្យាបាលសុខសម្ព័ន្ធ ស្ថិតក្នុងក្រុងបាត់ដំបង ខេត្ត បាត់ដំបង នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩។

-សំណេះសំណាលជាមួយនឹងថ្នាក់ដឹកនាំខេត្តបន្ទាយ- មានជ័យ ក្នុងគោលបំណងជួយជំរុញ និងលើកកម្ពស់ការ ផ្តល់សេវារដ្ឋបាល ការងារអត្រានុកូលដ្ឋាន ការកែតម្រូវ អក្ខរាវិរុទ្ធក្នុងអត្រានុកូលដ្ឋាន មូលនិធិអភិវឌ្ឍន៍ឃុំ សង្កាត់ និងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព នៅ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩។



-ជួបសំណេះសំណាល និងសួរសុខទុក្ខគ្រួសារជនរង គ្រោះបាត់ខ្លួន២នាក់ ពេលទឹកជំនន់ នៅភូមិអូរត្រែង នៅ ផ្ទះលោកស្រីមេឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩។

✽ឯកឧត្តម **ស្រី បេន** សមាជិកគណៈកម្មការទី៦ ព្រឹទ្ធសភា បានអញ្ជើញ៖

-អមដំណើរឯកឧត្តម **ហ៊ុន ម៉ាណែត** តំណាងដ៏ខ្ពង់- ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមក្នុងពិធី សម្ពោធសមិទ្ធផលនានាៗ ក្នុងវគ្គធម្មធារហៅវត្តជើងគួន

ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៩។



-នាំយកអំណោយចែកជូនប្រជាជន៣០គ្រួសារ នៅភូមិ អង្គក្តី ឃុំសឹង្ហ ស្រុកសំរោង តាកែវ នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ ២០១៩។



✽នាថ្ងៃទី៦ និងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម **សុខ យាត** សមាជិកគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងក្រុម- ប្រឹក្សាឃុំ សៀនឃុំ ប្រធានប៉ុស្តិ៍រដ្ឋបាលឃុំ ប្រធានមណ្ឌល សុខភាពឃុំ ព្រមទាំងបានចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌ វេនទី៣នៅវត្តកឹងសុរិយា ស្ថិតក្នុងឃុំដូរកឹង ស្រុកកំបាយមារ ខេត្តព្រៃវែង។

✽ឯកឧត្តម **ឈឹម ចាន់ណា** សមាជិកគណៈ- កម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញ៖

-ចូលរួមក្នុងពិធីប្រគល់វេយ្យាស័ព្ទសាខាកាកបាទក្រហម ខេត្តបន្ទាយមានជ័យ និងចុះពិនិត្យការរៀបចំធ្វើសួនច្បារ នៅវិទ្យាល័យ ហ៊ុន សែន ខ្នាតខ្លួន នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ ២០១៩។

-ចូលរួមក្នុងទិវាអក្ខរកម្ម នៅស្រុកស្វាយចេក ខេត្ត បន្ទាយមានជ័យ នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩។

-ចូលរួមដាំកូនឈើ នៅសាលាបឋមសិក្សាពន្លាជ័យ ស្ថិតក្នុងឃុំពន្លែ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី៧

ខែកញ្ញា ឆ្នាំ២០១៩។

-ចូលរួមលាបថ្នាំអគារឈើសាលាបឋមសិក្សាគោកអំពិល ស្ថិតក្នុងភូមិគោកអំពិល ឃុំស្លក្រាម ស្រុកស្វាយចេក និងចូលរួមរំលែកទុក្ខបុណ្យសពប្រជាពលរដ្ឋខ្មែរចំនួន៤នាក់ ដែលគ្រោះថ្នាក់ចរាចរណ៍ នៅខេត្តស្រះកែវ ព្រះរាជាណាចក្រកម្ពុជា នៅភូមិគោកព្រេច ឃុំតាដូ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩។

-ចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៣ នៅវត្តសុធារាមភ្នំជញ្ជាំង ស្ថិតក្នុងឃុំជប់រាវី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩។

-ចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៤ នៅវត្តតាគត់ ស្ថិតក្នុងឃុំបវេល ខេត្តបាត់ដំបង នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩។

✽ឯកឧត្តម **សាយ មូរិន** សមាជិកគណៈកម្មការទី៨ ព្រឹទ្ធសភា បានអញ្ជើញ៖

-នាំយកសម្ភារសិក្សា និងថវិកា ទៅចែកជូនដល់លោក-គ្រូ អ្នកគ្រូ សិស្សានុសិស្ស នៅសាលាបឋមសិក្សា និងអនុវិទ្យាល័យចំនួន៦ នៅឃុំផ្អកទ្រូ និងឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩។

-ចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តក្រពើហា ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩។

✽ឯកឧត្តម **ទេព យុទ្ធី** មាជិកគណៈកម្មការទី៨ ព្រឹទ្ធសភា បានអញ្ជើញ៖



-ចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តរស្មី សាមគ្គីភូមិភាគកណ្តាល និងនាំយកកាតាប សម្ភារសិក្សា និងថវិកា ឧបត្ថម្ភដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅសាលា

បឋមសិក្សា ហ៊ុន សែន យក្ខទ្រោម នៅក្រុងបានលុង ខេត្តរតនគិរី ព្រមទាំងបានផ្តល់អណ្តូងស្នប់មួយតាមសំណើរបស់លោកនាយកសាលា និងរៀបចំពិសាសបញ្ចុកសាមគ្គីភាព ឯកភាពជាតិជូនដល់អ្នកចូលរួមកម្មវិធីទាំងអស់ នៅក្រុងបានលុង ខេត្តរតនគិរី នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩។

-ចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៦ នៅវត្តចំនួន៥



គឺវត្តគគីរជុំភ្នំខ្វាវ វត្តភ្នំលាវ វត្តបុទុមគិរីសាគរ វត្តមនោរម្យ-ទួលសាង វត្តព្រៃតាកុយ ស្ថិតក្នុងស្រុកដំណាក់ចង្ហើរ ខេត្តកែប នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩។

✽នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ លោកជំទាវ **ស៊ី វណ្ណថា** សមាជិកគណៈកម្មការទី៩ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា ១ខ្នង មាន៥បន្ទប់ នៅសាលាបឋមសិក្សាកណ្តាលកោះ-ត្បូង ស្ថិតក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម។

✽លោកជំទាវ **ឯម ផលាមុនី** សមាជិកគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញ៖

-ចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌ នៅវត្តព្រះអង្គខ្មៅ ស្ថិតក្នុងស្រុកអង្គធំ ខេត្តសៀមរាប នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩។

-នាំយកបច្ច័យ និងគ្រឿងបរិភោគ ទៅប្រគេនព្រះសង្ឃ នៅវត្តព្រះឥន្ទកោសិយ៍ និងវត្តព្រះឥន្ទកោសា នៅភូមិបឹង-ដូនប៉ា ឃុំទ្រាំង ស្រុកសៀមរាប ខេត្តសៀមរាប នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩។

-ចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៦ នៅវត្តព្រះឥន្ទកោសា ស្ថិតក្នុងភូមិបឹងដូនប៉ា ឃុំទ្រាំង ស្រុកសៀមរាប ខេត្តសៀមរាប នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩។

សកម្មភាពសមាជិកព្រឹទ្ធសភាចូលរួមក្នុងពិធីផ្សេងៗ

✽ នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ សមាជិក សមាជិកាព្រឹទ្ធសភាចំនួន២២រូប បានអញ្ជើញចូលរួមសិក្ខាសាលាស្តីពី "តួនាទីសភា ដើម្បីសម្រេចបានគោលដៅក្នុងការការពារ និងគ្រប់គ្រងជំងឺមិនឆ្លងក្នុងក្របខ័ណ្ឌនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព" ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត **ទួន ្ស៊ីល** អនុប្រធានទី១រដ្ឋសភា នៅវិមានរដ្ឋសភា។

✽ នាថ្ងៃទី២៩-៣០ ខែសីហា ឆ្នាំ២០១៩ សមាជិក សមាជិកាព្រឹទ្ធសភាចំនួន២៣រូប បានអញ្ជើញចូលរួមក្នុងពិធីបិទសិក្ខាសាលាស្តីពី "នីតិវិធី និងបច្ចេកទេសនៃការតាក់តែងសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់" ក្រោមអធិបតីភាពឯកឧត្តមកិត្តិនីតិកោសល **ម៉ែន បញ្ញា** ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា នៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ។

✽ នាថ្ងៃទី១៣ ទី១៤ ទី១៦ ទី២១ និងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ សមាជិក សមាជិកាព្រឹទ្ធសភាចំនួន៤រូប បានអញ្ជើញចូលគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមនាយឧត្តមសេនីយ៍ព្រឹទ្ធាចារ្យ **ហ៊ុន សែន** អតីតប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា នៅភូមិទេសអន្លង់ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

✽ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩សមាជិក សមាជិកាព្រឹទ្ធសភាចំនួន៤រូប បានអញ្ជើញចូលគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមសេនីយ៍ទោ **ស៊ីម តែ** ប្អូនបង្កើតរបស់ឯកឧត្តម **ស៊ីម កា** អនុប្រធានទី១ព្រឹទ្ធសភា នៅបុរីពិភពថ្មីចំការដូង រាជធានីភ្នំពេញ។

✽ នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ សមាជិក សមាជិកាព្រឹទ្ធសភាចំនួន១៥រូប បានអញ្ជើញចូលរួមសិក្ខាសាលាឈ្វេងយល់លើសេចក្តីព្រាងច្បាប់ស្តីពី "សំណង" ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាពញាចក្រី **ហេង សំរិល** ប្រធានរដ្ឋសភា នៅវិមានរដ្ឋសភា។

✽ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ សមាជិក សមាជិកាព្រឹទ្ធសភាចំនួន១១រូប បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើកទី៤ ក្រោមប្រធានបទ "តួនាទី ភារកិច្ចក្នុងការតាមដានរបស់គណៈកម្មការ/គណៈកម្មាធិការការពារជាតិ និងសន្តិសុខនៃរដ្ឋសភាប្រទេសទាំងបី ក្នុងការកសាងសហប្រតិបត្តិការ និងអភិវឌ្ឍន៍ព្រំដែនប្រកបដោយសន្តិភាព និង

មិត្តភាព" ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត **ទួន ្ស៊ីល** អនុប្រធានទី១រដ្ឋសភា នៅសណ្ឋាគារវ៉េស៊ីដង់សុខាភ្នំពេញ រាជធានីភ្នំពេញ។

✽ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត **ម៉ុង ឫទ្ធី** ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា ឯកឧត្តម **សុខ ឥសាន** ប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា បានអញ្ជើញចូលរួមជាភិក្ខុយសក្តងពិធីខួបលើកទី៧៤ នៃទិវាបុណ្យឯករាជ្យជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅThe Great Duke Hotel Phnom Penh។

✽ នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម **សុខ ឥសាន** ប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា បានអញ្ជើញចូលរួមជាភិក្ខុយសក្តងពិធីជប់លៀងជូនគណៈប្រតិភូរបស់រដ្ឋសភា នៃប្រទេសកម្ពុជា ឡាវ និងវៀតណាម នៅសណ្ឋាគារវ៉េស៊ីដង់សុខាភ្នំពេញ រាជធានីភ្នំពេញ។

✽ លោកជំទាវ **ទី បូរ៉ាស៊ី** ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា បានអញ្ជើញ៖

-ចូលរួមក្នុងកិច្ចប្រជុំត្រៀមរៀបចំកិច្ចប្រជុំកំពូល ASEM នៅឆ្នាំ២០២០ ដែលព្រះរាជាណាចក្រកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ នៅសណ្ឋាគារវ៉ាហ្សូលភ្នំពេញ នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩។

-ដឹកនាំគណៈប្រតិភូគណៈកម្មការទី៥ព្រឹទ្ធសភា ចូលរួមក្នុងពិធីសម្ពោធជាផ្លូវការសណ្ឋាគារកំពង់ធំរ៉ូយ៉ាល់ នៅខេត្តកំពង់ធំ នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩។

✽ នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម **ម៉ម ម៉ុននាង** ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញចូលរួមជាភិក្ខុយសក្តងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលថែទាំ និងស្តារនីតិសម្បទា ជនវិបល្លាសស្មារតី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម **ស ខេង** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅសាលាព្រៃត្រប់ភូមិបាគូ ឃុំបាគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

✽ នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម **ម៉ម ម៉ុននាង** ប្រធាន ឯកឧត្តម **ហែម ខន** អនុប្រធាន និងឯកឧត្តម **ឡាន់ ឆន** លេខាធិការគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាលើការរៀបចំកម្មវិធីប្រកួតប្រជែងជ្រើសរើសមន្ត្រីគំរូ "Integrity



Icon” នៅកម្ពុជា ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត **ឱម ឃ័នឡោង** ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ នៅសាលប្រជុំធំ អង្គភាពប្រឆាំងអំពើពុករលួយ។

✽ នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម **ឈិត គឹមឃាត** អនុប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាការងារ ត្រៀមចូលរួមមហាសន្និបាតលើកទី១៤១ របស់សហភាពអន្តរសភា (IPU) ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត **ឃួន សុដារី** អនុប្រធានទី២រដ្ឋសភា នៅសាលប្រជុំបន្ទាយស្រី វិមានរដ្ឋសភា។

✽ នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម **អាយ ខន** អនុប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា និងជាប្រធានក្រុមមិត្តភាពព្រឹទ្ធសភាកម្ពុជាជាមួយនឹងសភាសាធារណរដ្ឋ

ប្រជាធិបតេយ្យប្រជាមានិតឡាវ បានអញ្ជើញទទួលបដិសណ្ឋារកិច្ច និងស្វាគមន៍គណៈប្រតិភូដឹកនាំដោយឯកឧត្តមឧត្តមសេនីយឯក **សែននួន សែញ៉ាភ័ន្ទាត** ប្រធានសមាគមមិត្តភាពឡាវ-កម្ពុជា និងជាអនុប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

✽ នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម **នាយ ចន្ទឡា** លេខាធិការគណៈកម្មការទី៥ព្រឹទ្ធសភា បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំមូស្លីមកម្ពុជា ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត **មហាធា មហាម៉ាត់** (Mr. Mahathir Mohamad) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នៅសណ្ឋាគារសូហ្វីតែលភូគីត្រាភ្នំពេញ។

សកម្មភាពសមាជិកព្រឹទ្ធសភាចំពោះបេសកកម្មក្រៅប្រទេស

✽ ពីថ្ងៃទី២៥ រហូតដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ លោកជំទាវ **មាន សំអាន** ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា ឯកឧត្តម **ឈិត គឹមឃាត** អនុប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា និងឯកឧត្តម **អាយ ខន** អនុប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា និងជាអនុប្រធានទទួលបន្ទុកសហប្រតិបត្តិការជាមួយមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) បានអញ្ជើញចូលរួមមហាសន្និបាត

អាយប៉ា (AIPA) លើកទី៤០ នៅទីក្រុងបាងកក ប្រទេសថៃ។



✽ ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម **ម៉ាន់ ឈឿន** អនុប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពី លំនៅឋាននៅតំបន់អាស៊ីប៉ាស៊ីហ្វិក នៅទីក្រុងបាងកក ប្រទេសថៃ។

អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងកំណត់ទិសដៅការងារខែកញ្ញា ឆ្នាំ២០១៩



ឯកឧត្តម អ៊ុំ សារីទ្ធ (កណ្តាល) អធិបតីក្នុងកិច្ចប្រជុំ

នាព្រឹកថ្ងៃចន្ទ ទី២ ខែកញ្ញា ឆ្នាំ២០១៩ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រចាំខែសីហា និងកំណត់ទិសដៅការងារខែកញ្ញា ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភា នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំគ្រប់អង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាចាប់ពីប្រធានផ្នែកឡើង។



ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចូលរួមក្នុងកិច្ចប្រជុំ

ក្នុងឱកាសនោះ ឯកឧត្តម **ម៉ម សារិន** នាយកឧទ្ធកាល័យសម្តេចប្រធានព្រឹទ្ធសភា បានជម្រាបជូនអង្គប្រជុំអំពី សភាពការណ៍វិវត្តថ្មីៗ នៅលើពិភពលោក រួមមានទាំងអន្តរជាតិ តំបន់ និងជាតិផងដែរ។

ជាមួយគ្នានេះ ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភា បានមានប្រសាសន៍បូកសរុបលទ្ធផលការងារក្នុងខែសីហាកន្លងទៅនេះថា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានខិតខំប្រឹងប្រែងបម្រើសេវាជូនថ្នាក់ដឹកនាំ និងសមាជិកព្រឹទ្ធសភា ទទួលជោគជ័យលើមុខងារនីតិកម្ម ដោយបានរៀបចំ និងចាត់ចែងការប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ចំនួន១លើក និងប្រជុំវិសាមញ្ញព្រឹទ្ធសភាចំនួន១លើក។ ចំពោះមុខងារតាមដានការអនុវត្តច្បាប់ បានបំពេញការងារ

យ៉ាងសកម្មក្នុងការចុះឈ្វេងយល់តាមវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការនានា។ រីឯមុខងារតំណាង បានសហការសម្របសម្រួលដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យ និងព្យាបាលជំងឺជួនប្រជាពលរដ្ឋ និងបានអមដំណើរសមាជិកព្រឹទ្ធសភាចុះតាមមូលដ្ឋាន ដើម្បីឈ្វេងយល់អំពី សុខទុក្ខដោះស្រាយបញ្ហាប្រឈម និងសំណូមពរនានារបស់ប្រជាពលរដ្ឋនៅរាជធានី និងតាមបណ្តាខេត្ត ក្រុងនានា។ ដោយឡែកមុខងារអភិវឌ្ឍស្ថាប័ន និងមុខងារកិច្ចសហប្រតិបត្តិការអន្តរជាតិ ដោយរក្សាបាននូវភាពជាដៃគូជាមួយនឹងបណ្តាប្រទេស បណ្តាសភា និងដៃគូអភិវឌ្ឍសំខាន់ៗជាច្រើនទៀត ដើម្បីបង្កើតឱកាសថ្មីសម្រាប់ព្រឹទ្ធសភាធ្វើដំណើរទៅមុខប្រកបដោយគុណភាព និងប្រសិទ្ធភាពជាងមុន។

ទន្ទឹមនឹងការងារដែលកំពុងតែមមាញឹកនេះ ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភាបានកំណត់ទិសដៅការងារសម្រាប់ខែកញ្ញា ឆ្នាំ២០១៩ ដោយឱ្យគ្រប់អង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅតែបន្តផ្តល់សេវាទ្រទ្រង់ដល់មុខងារ



ទាំង៥របស់ព្រឹទ្ធសភា និងបន្តខិតខំពង្រឹងគុណភាពមន្ត្រីដើម្បីផ្តល់ភាពស័ក្តិសិទ្ធក្នុងការផ្តល់សេវាជូនថ្នាក់ដឹកនាំឱ្យកាន់តែល្អជាលំដាប់។

(អត្ថបទ និងរូបភាព៖ លោក គឹម សិទ្ធិ)



ទិដ្ឋភាពកិច្ចប្រជុំ

**ឯកឧត្តម អ៊ុំ សារីទ្ធ អញ្ជើញចូលរួមមហាសន្និបាតប្រចាំឆ្នាំ
នៃសមាគមអគ្គលេខាធិការសភាប្រើភាសាបារាំង នៅប្រទេសបែលហ្សិក**



ឯកឧត្តម អ៊ុំ សារីទ្ធ (ស្តាំ) អញ្ជើញចូលរួមមហាសន្និបាតប្រចាំឆ្នាំ ASGPF

កាលពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភាកម្ពុជា និងជាអនុប្រធានសមាគមអគ្គលេខាធិការសភាប្រើភាសាបារាំង សម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក បានអញ្ជើញចូលរួមក្នុងមហាសន្និបាតប្រចាំឆ្នាំ នៃសមាគមអគ្គលេខាធិការសភាប្រើភាសាបារាំង (ASGPF) នៅទីក្រុងព្រុចសែល ប្រទេសបែលហ្សិក ដោយមានការចូលរួមពីអគ្គលេខាធិការសភាមន្ត្រីជាន់ខ្ពស់របស់សភា អ្នកស្រាវជ្រាវ និងសាស្ត្រាចារ្យប្រមាណ ៤០រូប។

មុននឹងចូលរួមក្នុងមហាសន្និបាត ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសមាគមអគ្គលេខាធិការសភាប្រើភាសាបារាំង ក្រោមអធិបតីភាពលោកជំទាវ Marie-Joséphine DIALLO ប្រធានសមាគម នៅសាល Jacques Brel នៃសណ្ឋាគារ Rocco Forte ទីក្រុងព្រុចសែល ប្រទេសបែលហ្សិក ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តនូវរបៀបវារៈដូចខាងក្រោម៖

- ១-ការអនុម័តរបៀបវារៈកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍
- ២-ការអនុម័តកំណត់ហេតុនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នាទីក្រុងប៉ារីស កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨
- ៣-ការអនុម័តកំណត់ហេតុនៃមហាសន្និបាតនៅទីក្រុងកេប៊ិច ប្រទេសកាណាដា កាលពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៨
- ៤-ការបញ្ចូលសមាជិកភាពព្រឹទ្ធសភាប្រទេស Guinée équatoriale ក្នុងសមាគម
- ៥-អាហារូបករណ៍របស់សមាគម ASGPF
- ៦-ស្ថានភាពហិរញ្ញវត្ថុរបស់សមាគម ASGPF
- ៧-ទំនាក់ទំនងជាមួយនឹងសមាគមសភានិយាយភាសា

បារាំង (APF)

៨-កិច្ចប្រជុំលើកក្រោយរបស់គណៈកម្មាធិការអចិន្ត្រៃយ៍សមាគម ASGPF និងប្រព្រឹត្តទៅនៅថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ នៅទីក្រុងប៉ារីស ប្រទេសបារាំង

៩-មហាសន្និបាត ASGPF នឹងប្រព្រឹត្តទៅនៅខែកក្កដា ឆ្នាំ២០២០ នៅប្រទេសម៉ារ៉ុក។

ដោយឡែកនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម **អ៊ុំ សារីទ្ធ** បានអញ្ជើញចូលរួមក្នុងមហាសន្និបាត ប្រចាំឆ្នាំនៃសមាគមអគ្គលេខាធិការសភាប្រើភាសាបារាំង នៅអគារសភាវ៉ាឡូនី-ព្រុចសែល។ មហាសន្និបាតបានពិភាក្សាលើប្រធានបទសំខាន់ៗចំនួន ៣ គឺ៖

- ១-ទំនាក់ទំនងក្នុងស្ថាប័ននាសម័យបណ្តាញសង្គម
- ២-ព្រំដែននៃតម្លាភាពក្នុងសភា
- ៣-បទពិសោធន៍របស់សភានានា ដើម្បីផ្សារភ្ជាប់ទៅនឹងប្រជាពលរដ្ឋ ជាអាទិ៍ជាមួយនឹងយុវជន។

តាមរយៈបទបង្ហាញរបស់វាគ្មិនទាំងឡាយ បានឆ្លុះបញ្ចាំងឱ្យឃើញថា បញ្ហាប្រឈមទាំង៤របស់សភា នាយុគសម័យបច្ចុប្បន្នគឺ ឱនភាពនៃលទ្ធិប្រជាធិបតេយ្យនៅក្នុងកម្រិតពិភពលោកទាំងមូល ការខ្វះខាតចិត្តខាងនយោបាយ (របស់ប្រជាពលរដ្ឋ និងយុវជន) ការលូតលាស់ដ៏ឆាប់រហ័សនៃប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលមានបណ្តាញសង្គមប្រទាក់ក្រឡា និងល្បឿនបំផុត កំណើននៃព័ត៌មានមិនពិត (Fake News) បញ្ហាទាំងនេះធ្វើឱ្យប្រជាជន និងយុវជន កាន់តែឃ្លាតឆ្ងាយពីអ្នកតំណាង និងសភារបស់ខ្លួន។

ជាមួយគ្នានេះ សភាគ្មានតម្លាភាព១០០%ទេ សូម្បីតែនៅក្នុងទ្វីបអឺរ៉ុបក៏ដោយ។ ប៉ុន្តែសភាមួយចំនួនកំពុងតែខិតខំធ្វើសកម្មភាព ដើម្បីពង្រឹងពង្រីកមធ្យោបាយក្នុងការស្តារ និងការតភ្ជាប់ទំនាក់ទំនងឡើងវិញ រវាងសភា និងប្រជាពលរដ្ឋ ជាអាទិ៍ ជាមួយនឹងយុវជន ដើម្បីឱ្យពួកគេមានទំនុកចិត្តមកលើសភាឡើងវិញ។ ចំពោះបទពិសោធន៍ទាំងឡាយក្នុងការប្រាស្រ័យទាក់ទងជាមួយនឹងប្រជាពលរដ្ឋសភាទាំងឡាយបានព្យាយាមប្រឹងប្រែងក្នុងការធ្វើតាមរយៈប្រព័ន្ធព័ត៌មានវិទ្យា បណ្តាញសង្គម និងតាមមធ្យោបាយចុះជួបដោយផ្ទាល់ ព្រមទាំងវិវត្តន៍មធ្យោបាយដទៃទៀតដូចជា ការរៀបចំវេទិកា សិក្ខាសាលា ឬការពិគ្រោះយោបល់ឱ្យកាន់តែល្អប្រសើរឡើង។

(អត្ថបទ៖ លោក នុត សច្ចៈ)

**អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាពង្រឹងសមត្ថភាពមន្ត្រីអមក្រុមនានារបស់ព្រឹទ្ធសភា
លើជំនាញការសរសេរ ការថតរូប និងការផ្សព្វផ្សាយព័ត៌មាន**



ឯកឧត្តម ឡោក នាយ អធិបតីភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាល

នាព្រឹកថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម **ឡោក នាយ** អគ្គលេខាធិការរងព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី "មូលដ្ឋានគ្រឹះនៃការសរសេរ ការថតរូប និងការផ្សព្វផ្សាយព័ត៌មាន" នៅសាលសិក្ខាសាលាខាងជើងព្រឹទ្ធសភា។



អ្នកចូលរួមក្នុងពិធីបិទវគ្គបណ្តុះបណ្តាល

បន្ទាប់ពីការឡើងមានចំណាប់អារម្មណ៍របស់តំណាងសិក្ខាកាម និងការធ្វើសេចក្តីរាយការណ៍របស់លោកគ្រូ ឧទ្ទេសនាមរួចមក ឯកឧត្តម **ឡោក នាយ** អគ្គលេខាធិការរងព្រឹទ្ធសភា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវគ្គបណ្តុះបណ្តាលនេះ ដែលមានគ្រូឧទ្ទេសនាមជាមន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។ វគ្គបណ្តុះបណ្តាលនេះ ពិតជាបានផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើនដល់សិក្ខាកាមដែលជាមន្ត្រី បុគ្គលិកនៅអមគណៈកម្មការទាំង១០ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទាំង៨ និងក្រុមនានារបស់ព្រឹទ្ធសភា លើជំនាញការសរសេរ ការថតរូប និងការផ្សព្វផ្សាយព័ត៌មាន ដើម្បីមានសមត្ថភាពអាចផ្តល់សេវាព័ត៌មានជូនសមាជិក សមាជិកាព្រឹទ្ធសភា ទាំងក្នុងសកម្មភាពការងារប្រចាំថ្ងៃ និងសកម្មភាពការងាររបស់សមាជិកព្រឹទ្ធសភា នៅតាមភូមិភាគទាំង៨។

ឯកឧត្តម **ឡោក នាយ** មានជំនឿជាក់ថា បន្ទាប់

ពីបញ្ចប់វគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមទាំងអស់ត្រូវយកចំណេះដឹង និងបទពិសោធន៍ដែលត្រូវបានឧទ្ទេសនាមបានបង្ហាញប្រែក្លាយជាសកម្មភាពអនុវត្តការងារជាប្រចាំ ដើម្បីហ្វឹកហ្វឺតការងារព័ត៌មាននេះ ឱ្យកាន់តែស្អាតជំនាញ មានគុណភាព និងទាន់ពេលវេលា។

នៅក្នុងឱកាសនោះ ឯកឧត្តម **ឡោក នាយ** បានផ្តល់កិត្តិយសចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនតំណាងសិក្ខាកាម និងថតរូបទុកជាអនុស្សាវរីយ៍។

វគ្គបណ្តុះបណ្តាលនេះ មានសិក្ខាកាមមកពីលេខាធិការដ្ឋានអមគណៈកម្មការទាំង១០ ការិយាល័យអមក្រុមភូមិភាគទាំង៨ ឧទ្ទកាល័យថ្នាក់ដឹកនាំព្រឹទ្ធសភា ឧទ្ទកាល័យអគ្គលេខាធិការព្រឹទ្ធសភា និងមន្ត្រីនៃនាយកដ្ឋានព័ត៌មានសរុបចំនួន៤៧នាក់ ចែកចេញជាពីរវគ្គ គឺវគ្គទី១ សិក្សារៀង-



រាល់ថ្ងៃចន្ទ ពុធ សុក្រ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ មានសិក្ខាកាមចំនួន២៤នាក់ និងវគ្គទី២ សិក្សារៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ មានសិក្ខាកាមចំនួន២៣នាក់។

(អត្ថបទ៖ លោក វង់ សុជាតិ រូបភាព៖ លោក ជា ហុកលាង)



ឯកឧត្តម ឡោក នាយ អញ្ជើញថតរូបអនុស្សាវរីយ៍ជាមួយសិក្ខាកាម

**សកម្មភាពថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
ចូលរួមកិច្ចប្រជុំ និងពិធីផ្សេងៗ**

✽ នាព្រឹកថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម **អ៊ុំ សារិន្ទ** អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតី-ភាពក្នុងកិច្ចប្រជុំស្តីពី របបសន្តិសុខសង្គម និងការងារទូទៅ សម្រាប់ពេលខាងមុខ ដោយមានការអញ្ជើញចូលរួមចាប់ពីប្រធាននាយកដ្ឋានឡើង នៅសាលប្រជុំពិសេស វិមានព្រឹទ្ធសភា។



✽ នាព្រឹកថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម **អ៊ុំ សារិន្ទ** អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំជាមួយនឹងគណៈកម្មការទី៨រដ្ឋសភា ស្តីពី របបសន្តិសុខសង្គម នៅវិមានរដ្ឋសភា ដោយមានការចូលរួមពីអគ្គលេខាធិការដ្ឋានរដ្ឋសភា និងក្រុមប្រឹក្សាធម្មនុញ្ញ។



✽ នាព្រឹកថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម **កែវ ចាន់ណា** អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ ព្រមទាំងមន្ត្រី នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់ចិន្តាវេនទី៤ នៅវត្តមង្គលសត្វាវន (ហៅវត្តព្រែកតាគង់) ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។



✽ នាព្រឹកថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០១៩ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានរៀបចំពិធីសំណេះសំណាលជាមួយនឹងនិវត្តជន និងមន្ត្រីរាជការវ័យចំណាស់ ក្នុងឱកាសទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១តុលាក្រោមអធិបតីភាពឯកឧត្តម **ឈឹម ព្រះខ័ន** អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ និងឯកឧត្តម **កែវ ចាន់ណា** អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា។



